

របាយការណ៍ប្រចាំឆ្នាំ ២០១៧



មាតិកា

▶ ទស្សនវិស័យ និង បេសកកម្ម	០១
▶ ចំណាប់អារម្មណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល	០២
▶ ព្រឹត្តិការណ៍សំខាន់ៗ	០៤
▶ សមិទ្ធផលរបស់ប្រសិទ្ធភាពហ្វាយនែន ភីអិលស៊ី	០៥
▶ បរិយាកាសអាជីវកម្មនៅកម្ពុជា	០៧
▶ រចនាសម្ព័ន្ធ របស់ប្រសិទ្ធភាពហ្វាយនែន ភីអិលស៊ី	០៩
▶ ភាគទុនិក និងដៃគូផ្តល់ប្រាក់កម្ចី	១០
▶ ប្រវត្តិអតិថិជនជោគជ័យ	១១
▶ ក្រុមប្រឹក្សាភិបាល	១៣
▶ គណៈគ្រប់គ្រង	១៦
▶ ការវិវត្តរបស់បុគ្គលិក និងការកសាងសមត្ថភាពបុគ្គលិក	២០
▶ ផលិតផល និងសេវាកម្ម	២១
▶ ការគ្របដណ្តប់តំបន់ប្រតិបត្តិការ	២២
▶ សមិទ្ធផលប្រតិបត្តិការ	២៣
▶ របាយការណ៍សវនកម្មខាងក្រៅ	២៥
▶ របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	
▶ របាយការណ៍របស់សវនករឯករាជ្យ	
▶ របាយការណ៍ហិរញ្ញវត្ថុ	
▶ តារាងតុល្យការ	
▶ របាយការណ៍លទ្ធផល	
▶ របាយការណ៍ស្តីពីបម្រែបម្រួលមូលធន	
▶ របាយការណ៍លំហូរសាច់ប្រាក់	
▶ ទំនាក់ទំនង	៤៤



ទស្សនវិស័យ ■■

"ធ្វើអោយជីវភាពប្រជាជនប្រសើរឡើង និងដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។"

បេសកកម្ម ■■

"ផ្តល់សេវាកម្មហិរញ្ញវត្ថុដល់ប្រជាជន សហគ្រាសខ្នាតតូច នៅជនបទ និងទីប្រជុំជនប្រកបដោយនិរន្តរភាព។"

■ ចំណាត់ការមូលដ្ឋានរបស់ ប្រធានក្រុមប្រឹក្សាភិបាល



នៅក្នុងឆ្នាំ២០០៥ អង្គការប្រជាជាតិហ្វាយនែន គឺជាគម្រោងមួយក្នុង ចំណោមគម្រោង ជាច្រើនរបស់លោក ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ត្រូវបាន បង្កើតឡើងក្នុងគោលបំណងផ្តល់ប្រាក់កម្ចីដែលមិនមានការប្រាក់ ជូនបុគ្គលិក សិស្សានុសិស្ស ហើយនិងជនក្រីក្រជាច្រើននាក់។ យោងតាមការកើនឡើង នៃតម្រូវ ការសំរាប់ការផ្តល់ប្រាក់កម្ចីពី អតិថិជនជាច្រើន អង្គការប្រជាជាតិ ហ្វាយនែន ក៏បានខិតខំប្រឹងប្រែងដើម្បី ទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិ នៃកម្ពុជានៅដំណាច់ខែ សីហា ឆ្នាំ២០១៦ ដែលមានឈ្មោះថ្មីថា ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី។ ខណៈពេលដែលទទួលបានអាជ្ញាប័ណ្ណ ពីធនាគារជាតិ

នៃកម្ពុជា ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី បានពង្រីកនូវប្រតិបត្តិការរបស់ខ្លួន ទៅកាន់អតិថិជនសក្តានុពល ជាច្រើន ដើម្បីប្រើប្រាស់ប្រាក់កម្ចី របស់ប្រសិទ្ធភាពហ្វាយនែន។ បន្ថែមពីនេះ ទៀតគណៈគ្រប់គ្រង របស់ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី បានផ្តល់នូវវគ្គបណ្តុះបណ្តាលជាច្រើន ទៅដល់បុគ្គលិក ដែលពាក់ព័ន្ធដើម្បី បង្កើននូវ ចំណេះដឹង និងជំនាញរបស់បុគ្គលិក។ ពីមួយឆ្នាំទៅមួយឆ្នាំ ផលប៉ះពាល់ឥណទាន របស់ប្រសិទ្ធភាព ហ្វាយនែន បានកើនឡើងជា បន្តបន្ទាប់ ហើយកម្ចីដែលមានការយឺតយ៉ាវ បាន ថយចុះ ពីមួយខែ ទៅមួយខែ ទៅដល់ចំនុច មួយ ដែល កម្ចីដែលមានការ យឺតយ៉ាវនោះគឺ មិនធ្វើអោយប៉ះប៉ាល់ដល់ ផលប៉ះពាល់ ប្រាក់ កម្ចី រយៈពេលយូរទេ។ លើពីនេះទៀត បុគ្គលិករបស់ ប្រសិទ្ធភាពហ្វាយនែន ភីអិលស៊ី មិនត្រឹមតែអាចផ្តល់នូវ ការ បម្រើសេវាកម្មប្រាក់កម្ចី ជូន អតិថិជន បានរហ័ស និង មានប្រសិទ្ធភាពទេ ថែមទាំងបុគ្គលិក នៅក្នុង បញ្ជីដើម្បី ទទួលបានការបង់សាច់ប្រាក់ត្រលប់មកវិញរបស់អតិថិជននៅតាមសាខាទាំងអស់របស់ ប្រសិទ្ធភាព ហ្វាយនែន។ នៅឆ្នាំ២០១៧ ប្រសិទ្ធភាពហ្វាយនែន ភីអិលស៊ី បានធ្វើឲ្យមានវិកចំរើនគួរអោយកត់សម្គាល់ តាម រយៈ ការផ្តល់នូវសេវាកម្មហិរញ្ញវត្ថុដ៏ទូលំទូលាយប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវចំពោះប្រជាជន ដែល មានចំណូលទាប អាជីវកម្មខ្នាតតូច និង កសិករ។ នៅដំណាច់ខែធ្នូ ឆ្នាំ២០១៧ ប្រសិទ្ធភាពហ្វាយនែន ភីអិលស៊ី មានអតិថិជនសកម្មចំនួន ១.៣៧៥ នាក់ និង ផលប៉ះពាល់ប្រាក់កម្ចីចំនួន ៣.៩៨៧.៧៣៥ ដុល្លារ។ បើ ប្រៀបធៀប ទៅនឹងឆ្នាំ២០១៦ អតិថិជនមានការកើនឡើងចំនួន ២៤៥ នាក់ ស្មើនឹង ២២ភាគរយ ហើយ ផល ប៉ះពាល់ ឥណទានមានការកើនឡើងចំនួន ១.១១៩.០៧៧ ដុល្លារ ស្មើនឹង ៣៩ ភាគរយ ស្របពេល ជាមួយ នឹង ការបើក សាខាចំនួនពីរបន្ថែមទៀតគឺ សាខាកំពង់ស្ពឺ និងសាខាស្រុកជើងព្រៃ (ខេត្តកំពង់ចាម) ចាប់ តាំងពី ខែមករា ឆ្នាំ២០១៧។ នៅក្នុងខែមេសាឆ្នាំ២០១៧ ប្រសិទ្ធភាពហ្វាយនែន បានផ្លាស់ប្តូរការិយាល័យមកទីតាំង ថ្មី ដើម្បីបំពេញតម្រូវការអតិថិជន និងមានកន្លែងចំណតធំជាងមុន។ កម្ចីដែលមានការយឺតយ៉ាវ បានថយចុះពី ៤,៨១% ក្នុងឆ្នាំ២០១៦ មកត្រឹម ២.០១% នៅដំណាច់ឆ្នាំ២០១៧ ដែលបង្ហាញពីភាពប្រសើរឡើងនៃការផល សេវា កម្មទៅកាន់អតិថិជន និងការខិតខំប្រឹងប្រែងដោះស្រាយឥណទានយឺតយ៉ាវរបស់បុគ្គលិដែលពាក់ព័ន្ធ។ នៅ ក្នុង ឆ្នាំ២០១៨ ប្រសិទ្ធភាពហ្វាយនែន ភីអិលស៊ី មានគោលបំណងបង្កើននូវផលិតភាពការងារ និងបង្កើនសមត្ថ

ភាពបុគ្គលិកផ្នែកប្រតិបត្តិការ ក៏ដូចជាការបើកនូវសាខាជាច្រើនទៀត ដើម្បីបង្កើននូវចំណែកទីផ្សារឥណទាន និងទាក់ទាញម្ចាស់ភាគហ៊ុនថ្មីបន្ថែមទៀត។

ទីបញ្ចប់ ខ្ញុំសូមអរគុណដល់ បុគ្គលិក និង គណៈគ្រប់គ្រងទាំងអស់ ដែលបានសំរេចបាននូវលទ្ធផលការងារ ល្អ ដែលប្រសិទ្ធភាពមានពេលបច្ចុប្បន្ននេះតាមរយៈការខិតខំប្រឹងប្រែងរបស់បុគ្គលិកទាំងអស់។ ប្រសិនបើប្រសិទ្ធភាពហ្វាយនែន ភីអិលស៊ី មិនមានបុគ្គលិក និងគណៈគ្រប់គ្រង ដែលមានការខិតខំប្រឹងប្រែងទេនោះ ប្រសិទ្ធភាពហ្វាយនែន ភីអិលស៊ី គឺមិនមានលទ្ធផលការងារដូចពេលបច្ចុប្បន្ននេះទេ។ ពួកយើងទាំងអស់គ្នា នឹងប្តេជ្ញាចិត្តនឹងបន្តការសហការធ្វើការងារជាមួយគ្នានៅពេលអនាគត ដើម្បីអោយប្រសិទ្ធភាពហ្វាយនែន មាននិរន្តរភាពនិងមានកេរ្តិ៍ឈ្មោះល្អ នៅក្នុងវិស័យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សំរាប់ការផ្តល់ការប្រាក់ទាប និងសេវាកម្មហិរញ្ញវត្ថុដែលមានតម្លៃសមរម្យដល់ប្រជាជន។

ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល



■ ព្រឹត្តិការណ៍សំខាន់ៗ

អង្គការប្រជាជាតិហ្វាយនែន គឺជាគម្រោងមួយក្នុងចំណោមគម្រោងជាច្រើនរបស់មូលនិធិ ម៉ែងលីដេ.គូច ដែលជាមូលនិធិ មិនស្វែងរកប្រាក់ចំណេញ ដោយធ្វើការងារ ជួយសង្គមលើគ្រប់វិស័យហើយ មូលនិធិ ម៉ែងលីដេ.គូច នេះគឺជាផ្នែកមួយរបស់ក្រុមហ៊ុន ម៉ែងលីដេ.គូច អេឌូខេសិន។

២០០៥ អង្គការប្រជាជាតិហ្វាយនែន បានចាប់បដិសន្ធិនៅក្នុងឆ្នាំ២០០៥ ក្នុងគោលបំណងផ្តល់ប្រាក់កម្ចីតតការ ប្រាក់ដល់បុគ្គលិក សិស្សានុសិស្ស និងប្រជាពលរដ្ឋទីទំលក្រ និងប្រជាជនគ្រប់ស្រទាប់វណ្ណៈដែលកំពុង ជួបការលំបាក។ អង្គការប្រជាជាតិហ្វាយនែន បានផ្តល់កម្ចីជាង៣.០០០.០០០ដុល្លារអាមេរិក ជូនដល់ បុគ្គលិក សិស្សានុសិស្ស និងប្រជាពលរដ្ឋចាប់តាំងពីមូលនិធិមួយនេះបានដំណើរការ។

២០១៣ ដើម្បីសម្រេចទស្សនវិស័យរបស់ខ្លួន "ធ្វើឲ្យជីវិតកាន់តែប្រសើរឡើង" អង្គការប្រជាជាតិហ្វាយនែន បាន កែទម្រង់ ទៅជាអង្គការហិរញ្ញវត្ថុវិញនៅក្នុងឆ្នាំ២០១៣ ដែលផ្តល់ប្រាក់កម្ចីជាមួយអត្រាការប្រាក់ទាប ជូនដល់សាធារណជនគ្រប់ស្រទាប់វណ្ណៈ ដើម្បីរក្សាអោយបាននូវនិរន្តរភាពរបស់ខ្លួន។ ហើយនាពេល បច្ចុប្បន្ននេះ អង្គការប្រជាជាតិហ្វាយនែន គឺជាអង្គភាពដាច់ដោយឡែកពីមូលនិធិម៉ែងលី ដេ.គូច។ អង្គការ ប្រជាជាតិហ្វាយនែន បានសន្យានិងប្តេជ្ញាចិត្ត ធ្វើការជាគ្រឹះស្ថានហិរញ្ញវត្ថុ ដែលរឹងមាំក្នុងការផ្តល់ប្រាក់ កម្ចីដើម្បីបង្កើត ឱកាសធ្វើអោយប្រជាជនមានជីវភាពធូរធារនិងរីកចម្រើនលូតលាស់ និងជាចលករមួយ ក្នុងការចូលរួមអភិវឌ្ឍប្រទេសកម្ពុជា។ អង្គការប្រជាជាតិហ្វាយនែន ប្រកាន់ខ្ជាប់នូវគោលការណ៍នៃភាព ស្មើគ្នាក្នុងឱកាសការងារ និងសមត្ថភាពការងារ។

២០១៦ ប្រសិទ្ធភាពហ្វាយនែន បានទទួលអាជ្ញាប័ណ្ណ ប្រកបអាជីវកម្មជាផ្លូវការពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៣១ ខែ សីហា ឆ្នាំ២០១៦ ដែលមានលេខសម្គាល់ ម.ហ ៧៣ ហើយយើងបានប្រែក្លាយមកជា" ប្រសិទ្ធភាពហ្វាយនែន ភីអិលស៊ី" ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុថ្មី ដោយបានដាក់ប្រកាសសម្ពោធជាផ្លូវ ការនៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោក ឧកញ៉ា វេជ្ជបណ្ឌិត គូច ម៉ែងលី ប្រធាន ក្រុមប្រឹក្សាភិបាល នៃប្រសិទ្ធភាពហ្វាយនែន ភីអិលស៊ី ជាមួយការវិនិយោគទុន សរុបជាសាច់ប្រាក់ចំនួន ២.៩១៥.៧៦៦ ដុល្លារអាមេរិក ដែលនេះគឺជាការបង្កើតឡើងដោយភាគទុនិកខ្មែរ ១០០% ។

២០១៧ សាខាពីរបស់ប្រសិទ្ធភាពហ្វាយនែនភីអិលស៊ីត្រូវបានបង្កើតឡើងនៅនៅខេត្តកំពង់ស្ពឺនិងខេត្តកំពង់ចាម (ស្រុកជើងព្រៃ)។

■ សមិទ្ធផល របស់ប្រសិទ្ធភាពហ្វាយនែន ភីអិលស៊ី

របាយការណ៍សមិទ្ធផល	២០១៧	២០១៦	២០១៥
ខេត្ត	៥	៣	៣
ស្រុក	២៨	៥៧	២៥
ការិយាល័យ	៤	២	២
បុគ្គលិក	៦៦	៣៩	៣៧
អតិថិជន (KHR)	១៨៩	១៤៩	៨៥៧
អតិថិជន (USD)	១.១៨៦	៩៨១	៨០៩
សរុបអតិថិជន	១.៣៧៥	១.១៣០	១.៦៦៦
ផលបំព្រួតណាទាន KHR (លានរៀល)	០,៧០២	១៣២,៣៣២	៣៩៦,៨៣៦
ផលបំព្រួតណាទាន USD (លានដុល្លារ)	៣,៨១៣	២,៩៥១	២,៤១១
សរុបផលបំព្រួតណាទាន (លានដុល្លារ)	៣,៩៨៧	២,៩៨៣	២,៥០៩
ផលបំព្រួតណាទាន មានហានិភ័យឥណទាន ធំជាងរ៉េស្ទ័រ ៣០ថ្ងៃ (PAR ≥ 30 days)	៨០.២៩៧,៦០	១៤៣.៦១៣,៥៦	១៣៥.៦១៥,៣៣
ភាគរយផលបំព្រួតណាទាន មានហានិភ័យ ឥណទាន ធំជាងរ៉េស្ទ័រ ៣០ថ្ងៃ (% PAR ≥ 30 days)	២,០១%	៤,៨១%	៥,៤០%
ផលបំព្រួតណាទានលុបចេញពីបញ្ជី	៦៨.៦៤២,៣៥	២.០១០,៧៣	០
ភាគរយផលបំព្រួតណាទានលុបចេញពីបញ្ជី	១,៧២%	០,០៧%	០%
ស្វ័យភាពគ្រប់គ្រាន់ផ្នែកប្រតិបត្តិការ (OSS)	១០៤%	១៣៦%	១៧៥%
ស្វ័យភាពគ្រប់គ្រាន់ផ្នែកហិរញ្ញវត្ថុ (FSS)	១០៨%	១៤២%	២០១%
អនុបាតសោធនភាព (CAR)	៧៦%	៣០%	៩៩%
ទ្រព្យសកម្មសរុប	៤.៥៥២.៧៤៤	៣.៨៤៥.៧៨៨	៣.៧៨៣.៩២០
បំណុលសរុប	១.២១៨.៤០២	៥៥៨.៧៦២	៥៦១.៧៣៧
ប្រាក់ចំណេញមុនពេលបង់ពន្ធ	៣៦.៥២៤	១៤៧.០៦០	២៥៥.៤៤៣
ប្រាក់ចំណេញក្រោយពេលបង់ពន្ធ	១០១.៧៦៨	១១៨.១៨២	២០៤.៣៥៤
ប្រាក់ចំណេញសុទ្ធផ្សេងនឹងមធ្យមភាគទ្រព្យសកម្ម សរុប (ROA)	២,៤២%	៣,០៧%	៥,៤០%
ប្រាក់ចំណេញសុទ្ធផ្សេងនឹងមូលធន (ROE)	៣,០៧%	៣,៥៩%	៦%
អត្រាប្តូរប្រាក់	៤.០៣៧	៤.០៣៧	៤.០៥០

■ បរិយាកាសអាជីវកម្មនៅកម្ពុជា

ការវាយតម្លៃកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០១៧


ទោះបីសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជាជាច្រើន ដែលរួមមានទាំងហានិភ័យ និងបញ្ហាប្រឈមទាំងក្នុងប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ សេដ្ឋកិច្ចកម្ពុជា នៅតែអាចបន្តកំណើនខ្ពស់ និង រឹងមាំ ក្នុងរយៈពេលខ្លី និងមធ្យមខាងមុខនេះ។ ជាមួយនឹងសមិទ្ធផលនេះ ធនាគារអភិវឌ្ឍន៍អាស៊ីបានចាត់ទុក ប្រទេសកម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមាន កំណើនសេដ្ឋកិច្ចលឿនបំផុតនៅតំបន់អាស៊ី ហើយបានប្រសិទ្ធនាមប្រទេសកម្ពុជា ជា "ខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី" ទៀតផង។ ក្នុងឆ្នាំ ២០១៦ កន្លងទៅកម្ពុជា រក្សាបាននូវកំណើនសេដ្ឋកិច្ចក្នុងអត្រា ៧,០% ដោយសារការងើបឡើងវិញនៃកំណើនក្នុង វិស័យកសិកម្ម តែគ្មានកំណើនសោះក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ខណៈដែលកំណើន វិស័យឧស្សាហកម្ម និងសេវាកម្ម មានភាពថមថយបន្តិច។ ការថមថយនៃកំណើនក្នុងវិស័យឧស្សាហកម្ម និងសេវាកម្មនេះ បានបង្ហាញពីភាពចាំបាច់ និងបន្ទាន់នៃការអនុវត្តវិធានការគោលនយោបាយ កែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ច និងការធ្វើវិសោធនកម្ម ក្នុងគោលដៅស្វែងរកជំនួលថ្មីៗ ដែលមានតម្លៃបន្ថែមខ្ពស់ដល់សេដ្ឋកិច្ច ដើម្បីបន្តធានាចីរភាពនៃកំណើនក្នុងរយៈពេល មធ្យមនិងវែង។ យោងតាមទិន្នន័យស្ថិតិផ្លូវការដើមឆ្នាំ ២០១៧ របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ សេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ ២០១៧ ត្រូវបានប៉ាន់ស្មានថា នឹងរក្សាបានកំណើនក្នុងរង្វង់ ៧,០%។ ក្នុងនោះ វិស័យឧស្សាហកម្មនៅតែមានកំណើនរឹងមាំ ក្នុងអត្រាពីរខ្ទង់ដដែល ពោលគឺប្រមាណ ១០,៧% ដែលនឹងបន្តដើរតួនាទីជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចទីមួយ ដឹកមុខដោយវិស័យកាត់ដេរ និងការរីកចម្រើននៃវិស័យមិនមែនកាត់ដេរ បើទោះបីជាវិស័យ សំណង់មានការថមថយបន្តិចក្តី។ វិស័យកសិកម្មអាចនឹងមានកំណើនល្អ ពោលគឺក្នុងអត្រា ២,០% បើប្រៀបធៀប នឹងឆ្នាំ ២០១៦ ក្នុងអត្រា ១,៨% ដោយសារកត្តាអាកាសធាតុដែលមានស្ថានភាពល្អប្រសើរជាង ឆ្នាំមុន និងការងើបឡើងវិញ នៃតម្លៃទំនិញ ខណៈដែលវិស័យសេវាកម្ម អាចនឹងមានកំណើនយឺតជាងឆ្នាំមុនជាមួយនឹងអត្រា កំណើន ៦,៥% ដោយសារការបន្តថមថយនៃវិស័យទេសចរណ៍ និងអចលនទ្រព្យ។ ជាមួយនឹងកំណើន រឹងមាំក្នុងឆ្នាំ ២០១៧ នេះ ផ.ស.ស ថ្លៃបច្ចុប្បន្នត្រូវបានប៉ាន់ស្មានថា នឹងកើនឡើងដល់ ២២,២ ប៊ីលានដុល្លារអាមេរិក ដែល ធ្វើឱ្យ ផ.ស.ស សម្រាប់មនុស្សម្នាក់អាចនឹងកើនឡើងដល់ ១.៤៣៤ ដុល្លារ អាមេរិក។ លើសពីនេះ កម្ពុជាអាច រក្សាបាននូវអតិផរណា ដែលស្ថិតក្នុងកម្រិតទាប និងអាចគ្រប់គ្រងបាន ដោយ អតិផរណាជាមធ្យមប្រចាំឆ្នាំត្រូវបានប៉ាន់ស្មានថា នឹងមានអត្រា ៣,៨% ក្នុងឆ្នាំ ២០១៧ កើនពី ៣,០% ក្នុងឆ្នាំ ២០១៦ ដោយសារនិន្នាការកើនឡើងនៃថ្លៃប្រេងក្នុងទីផ្សារអន្តរជាតិ និងតម្លៃម្ហូបអាហារក្នុងស្រុក។ ជាមួយគ្នានេះដែរ អត្រាប្តូរប្រាក់នៅបន្តមានស្ថិរភាពជាមួយនឹងការរំពឹងទុកថា ប្រាក់រៀលនឹងនៅបន្តរក្សាបាននូវតម្លៃប្រមាណ ៤.០៣៧ រៀលក្នុង ១ ដុល្លារអាមេរិកនៅក្នុងឆ្នាំ ២០១៧ នេះ។ (Source: www.mef.gov.kh)

ការិយាល័យឥណទាននៅកម្ពុជា (CBC)

ការិយាល័យឥណទានកម្ពុជា (CBC) កំពុងស្ថិតនៅលើចំណុចចាប់ផ្តើមនៃការផ្តល់ព័ត៌មានឧបករណ៍វិភាគនិងរាយការណ៍អំពីសេវាឥណទានដល់អង្គការនិងអ្នកប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ វានឹងជួយឱ្យអាជីវកម្មនៅកម្ពុជាគ្រប់គ្រងហានិភ័យឥណទានទប់ស្កាត់ការក្លែងបន្លំ និងធ្វើការសម្រេចចិត្តដោយស្វ័យប្រវត្តិដែលយើងជឿថានឹងកាត់ បន្ថយការទទួលបានប្រាក់កម្ចីច្រើនដោយអតិថិជនតែមួយនៅពេលតែមួយ។

(Source: <http://www.creditbureau cambodia.com>)

■ រចនាសម្ព័ន្ធ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាពហ្វាយនែន ភីអិលស៊ី



■ ភាគទុនិក

លរ	ឈ្មោះ	ភាគហ៊ុនសរុប	ចំនួនហ៊ុនសរុប	% ភាគហ៊ុន
1	ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី	២.៧៤៩.៣៣៨	២.៧៤៩.៣៣៨	៩៤,២៩%
2	ភី អេហ្វ អេស អេ ភីអិលស៊ី	១៦៦.៤២៨	១៦៦.៤២៨	៥,៧១%
សរុប		២.៩១៥.៧៦៦	២.៩១៥.៧៦៦	១០០%

■ ដៃគូផ្តល់ប្រាក់កម្ចី

លរ	ប្រភពប្រាក់កម្ចី	ឥណទានទទួលបាន (គិតជាប្រាក់ដុល្លារ)	សមតុល្យឥណទាន	អត្រាការប្រាក់ប្រចាំឆ្នាំ	រយៈពេលឥណទាន
១	ឥណទានិកក្នុងស្រុក	២០០.៤៣២,១០	២០០.៤៣២,១០	១២%	១២ ខែ
២	ធនាគារ ហ្វីលីព ភីអិលស៊ី	៣០០.០០០	៧៥.៣៦២,៥៩	៩%	៣៦ ខែ
៣	ធនាគារអភិវឌ្ឍន៍ជនបទ	៣០០.០០០	២៧៧.៦៤៨,៩២	៩%	៣៦ ខែ
សរុប		៨០០.៤៣២,១០	៥៥៣.៤៤៣,៦១		

■ ■ ប្រវត្តិអតិថិជនជោគជ័យ

យោបល់របស់អតិថិជន

អ្នកស្រី សេន ស្រីមាច មានអាយុ ៣២ឆ្នាំ រស់នៅ ភូមិបាទី ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ គាត់មានមុខរបរជាអ្នកបោះដុំជួប និងលក់រាយជួប។ គាត់ទទួលបានប្រាក់កម្ចីពី ប្រសិទ្ធភាពហ្វាយនែន ចំនួន ១០.០០០ ដុល្លារអាមេរិកក្នុងគោលបំណងយកទៅពង្រីកមុខរបរ។ មុនពេលទទួលបានប្រាក់កម្ចីពីប្រសិទ្ធភាពហ្វាយនែន អ្នកស្រីអាចរកប្រាក់ចំណូលបានតិចតួច ពីផលរបរបស់អ្នកស្រី ហើយមានអតិថិជនតិច និងមិនមានឡានដើម្បីដឹកជញ្ជូនជួបទៅ លក់ឲ្យមួយរបស់គាត់ទាន់ពេលវេលា។ នៅកំឡុងពេលនោះ អ្នកស្រី មានការលំបាកក្នុងការដឹកជញ្ជូន ទៅឲ្យមួយរបស់អ្នកស្រីដែលនៅផ្លូវឆ្ងាយ រីឯនៅតាមបណ្តាខេត្តនានា។ បន្ទាប់ពីទទួលបានប្រាក់កម្ចីពីប្រសិទ្ធភាពហ្វាយនែន អ្នកស្រីអាចរកចំណូល បានច្រើនជាងមុន ហើយនឹងមានអតិថិជនច្រើនជាងមុនផងដែរ ព្រមទាំងមានឡាន១គ្រឿងដែល បង្កភាពងាយស្រួល ដល់អ្នកស្រីក្នុងការដឹកជញ្ជូនជួប ទៅដាក់ឲ្យមួយតាមទីកន្លែងឆ្ងាយៗទាន់ពេលវេលា។ លើសពីនេះទៅទៀត អ្នកស្រីក៏បានជួសជុលផ្ទះរបស់អ្នកស្រីបានធំជាងមុន។ អ្នកស្រីក៏បានអរគុណដល់ ប្រសិទ្ធភាពហ្វាយនែនដែលបានផ្តល់កម្ចីដល់អ្នកស្រី។ ប្រសិនបើមិនបានទទួលប្រាក់កម្ចីពី ប្រសិទ្ធភាពហ្វាយនែន អ្នកស្រីមិនមានអ្វីៗដូចមានសព្វថ្ងៃនេះទេ។



សេន ស្រីមាច
អ្នកលក់ជួប



ម៉ៅ បូរ
អ្នកលក់បន្លែ

លោក ម៉ៅ បូរ មានអាយុ ៥៥ឆ្នាំ រស់នៅ ភូមិ តានុង ឃុំ ក្រាំងអំពិល ស្រុក សំរោងទង ខេត្ត កំពង់ស្ពឺ។ គាត់មានមុខរបរជាអ្នកដាំបន្លែ ហើយមុនពេលទទួលបានប្រាក់កម្ចីពី ប្រសិទ្ធភាព ហ្វាយនែន គឺអិលស៊ី ចំនួន ១០.០០០ ដុល្លារអាមេរិក គាត់មានការលំបាកដើម្បីស្រោចទឹកដាក់ដំណាំរបស់គាត់ហើយចំណាយពេលច្រើន និងប្រើកំលាំងច្រើន។ កំឡុងពេលនោះ គាត់មានផ្ទះតូច និងពិបាកក្នុងការរស់នៅ ជាពិសេសគឺក្នុងរដូវវស្សា។ បន្ទាប់ពីបានទទួលប្រាក់កម្ចីពីប្រសិទ្ធភាពហ្វាយនែន គាត់បានទិញម៉ាស៊ីន១គ្រឿងដើម្បីបូមទឹកស្រោចដំណាំ របស់គាត់ដែលធ្វើឲ្យ គាត់ចំណេញ ពេលវេលាច្រើនក្នុង ការធ្វើការងារផ្សេងៗទៀត។ ពេលបច្ចុប្បន្ន គាត់បានសាងសង់ផ្ទះថ្មី១គ្រឿង ហើយអាចរកចំណូលបានច្រើនជាងមុន។ គាត់បានកោតសរសើរដល់ បុគ្គលិករបស់ ប្រសិទ្ធភាពហ្វាយនែន ដែលមានភាពរួសរាយរាក់ទាក់ និងបម្រើសេវាកម្មប្រាក់កម្ចីបានរហ័សទៅដល់គាត់ និងអតិថិជនផ្សេងៗទៀត នៅក្នុងភូមិឃុំជាមួយគាត់។ ជាចុងក្រោយ គាត់ក៏បានថ្លែងអំណរគុណដល់ ប្រសិទ្ធភាពហ្វាយនែនដែលជួយឲ្យគ្រួសារគាត់អាចឆ្លងផុតពីទុកលំបាក និងភាពក្រីក្រ។



■ ■ ក្រុមប្រឹក្សាភិបាល

■ ■ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ■ ■



លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលមានសញ្ជាតិ ខ្មែរ-អាមេរិក គឺជាអ្នកឯកទេសអប់រំ វេជ្ជបណ្ឌិត អ្នកស្នេហា មនុស្ស ជាតិ និងជាសហគ្រិនមួយរូប។

លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានសិក្សានៅ សាកលវិទ្យាល័យ University of California at Berkeley សហរដ្ឋអាមេរិក។ លោកបានបញ្ចប់ការ សិក្សា ផ្នែក Pre-Med Studies នៅឆ្នាំ១៩៩១។ លោកបានបញ្ចប់ការ សិក្សាពីសាកលវិទ្យាល័យ Spartan Health Sciences in St. Lucia/Santa វិទ្យុ New Mexico សហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៩៨ ដោយទទួលបានសញ្ញាបត្រវេជ្ជបណ្ឌិត ឱសថ សាស្ត្រ ផ្នែកឱសថទូទៅ។ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក៏ទទួលបានសញ្ញាបត្រអនុបណ្ឌិតសុខភាព សាធារណៈ ផ្នែកការអនុវត្តសុខភាពសាធារណៈ ពីសាកល វិទ្យាល័យ University of Massachusetts at Amherst សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០០៧ ផងដែរ។

ដោយមានប្រវត្តិ និងបទពិសោធក្នុងវិស័យអប់រំ និងឱសថ

សាស្ត្រ លោកក៏ប្រឡូកចូលទៅក្នុង វិស័យអប់រំ និងសុខាភិបាល។ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បាន ធ្វើការ ជាសាស្ត្រាចារ្យវិទ្យាសាស្ត្រ បង្រៀននៅដេប៉ាតឺម៉ង់ វិទ្យាសាស្ត្រស្តីពីរូបរាងកាយ និងជីវិត នៃមហាវិទ្យាល័យ Cleveland Chiropractic ក្នុងក្រុង Los Angeles រដ្ឋ California មុនពេលដែលលោកវិលត្រឡប់មកកាន់ ប្រទេសកម្ពុជាវិញក្នុងឆ្នាំ២០០២ ក្នុងនាមជាទីប្រឹក្សានៃគម្រោង Integrated Management of Childhood Illness (IMCI) និងសុខភាពសាធារណៈរបស់អង្គការ Partners for Development ដែលមានមូលដ្ឋាននៅរដ្ឋ Mary- land សហរដ្ឋអាមេរិក។ លោកក៏មានតំណែងជាសាស្ត្រាចារ្យរង ផ្នែកវិទ្យាសាស្ត្រសុខាភិបាល នៃមហាវិទ្យាល័យ គណិតសាស្ត្រ វិទ្យាសាស្ត្រ និងវិស្វកម្ម នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៤ ។ លោកគឺជាព្រឹទ្ធបុរសស្ថាបនិកនិងជាសាស្ត្រាចារ្យរងផ្នែកសុខភាពសាធារណៈនៃមហាវិទ្យាល័យសុខភាពសាធារណៈ សាកលវិទ្យាល័យកម្ពុជា ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៤ មុនពេលលោកបង្កើត ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌូខេសិន ក្នុងឆ្នាំ២០០៥។

លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ត្រូវបានទទួលស្គាល់ចំពោះការចូលរួមយ៉ាងសកម្មរបស់លោកនៅក្នុងការអភិវឌ្ឍ សហគមន៍ តាមរយៈការខិតខំប្រឹងប្រែងរបស់លោកក្នុងវិស័យអប់រំវិស័យសុខា ភិបាល និងការបម្រើសេវាសង្គម។ ពានរង្វាន់កិត្តិយសចុងក្រោយ ដែលលោកទទួលបាន មានដូចខាងក្រោម៖

- ឧកញ៉ាមនុស្សធម៌ប្រចាំឆ្នាំ២០១៨ នៅក្នុងគេហទំព័រព័ត៌មានអនឡាញ Sabay News, ព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០១៧
 - សប្បុរសជនដ៏អស្ចារ្យទាំង៥ ប្រចាំឆ្នាំ២០១៧ នៅក្នុងគេហទំព័រព័ត៌មានអនឡាញ Sabay News, ព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៧
 - អ្នកដឹកនាំអាជីវកម្មឆ្នើមប្រចាំឆ្នាំ២០១៦ នៅក្នុងទស្សនាវដ្តីពាណិជ្ជកម្មកម្ពុជា, ចេញផ្សាយ ខែធ្នូ ឆ្នាំ២០១៦
 - អ្នកដឹកនាំអាជីវកម្មឆ្នើមប្រចាំឆ្នាំ២០១៥ នៅក្នុងទស្សនាវដ្តីពាណិជ្ជកម្មកម្ពុជា, ចេញផ្សាយ ខែធ្នូ ឆ្នាំ២០១៥
 - សប្បុរសជនដ៏អស្ចារ្យទាំង៥ ប្រចាំឆ្នាំ២០១៥ នៅក្នុងគេហទំព័រព័ត៌មានអនឡាញ Sabay News, ព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០១៥
 - ពានរង្វាន់អ្នកដឹកនាំឆ្នើមក្នុងនាមជាដៃគូអប់រំ ប្រគល់ដោយសមាគម Worlddidac ក្នុងសន្និសីទថ្នាក់តំបន់អាស៊ីរបស់ Worlddidac ប្រចាំឆ្នាំ២០១៥, ក្រុងហុងកុង, ឆ្នាំ២០១៥
 - បណ្ណកិត្តិយស ឧត្តមភាពនៃជោគជ័យដ៏ប្រសើរក្នុងការអប់រំនិងអភិវឌ្ឍន៍យុវជន, យុវតារាកម្ពុជា, ព្រះរាជាណាចក្រកម្ពុជា, ឆ្នាំ២០១៣
 - យុវជនជនជាតិចិននៅបរទេសឆ្នើមប្រចាំឆ្នាំ ប្រគល់ជូនដោយការិយាល័យកិច្ចការបរទេសចិននៃក្រុមប្រឹក្សារដ្ឋនៃសាធារណៈរដ្ឋប្រជាមានិតចិន, ឆ្នាំ២០០៨
- តួនាទីផ្សេងៗ នាពេលបច្ចុប្បន្នរបស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី រួមមានដូចខាងក្រោម៖
- ទីប្រឹក្សាកិត្តិយស នៃសមាគមសហគ្រិនស្ត្រីកម្ពុជា, ចាប់តាំងពីឆ្នាំ២០១៦
 - សមាជិកក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព, ព្រះរាជាណាចក្រកម្ពុជា, ចាប់តាំងពីឆ្នាំ២០១៤
 - សមាជិកស្ថាបនិក និងទីប្រឹក្សា នៃក្លឹបអ្នកវិនិយោគកម្ពុជា, ព្រះរាជាណាចក្រកម្ពុជា, ចាប់តាំងពីឆ្នាំ២០១៣
 - ទីប្រឹក្សាកិត្តិយស នៃសភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា, ចាប់តាំងពីឆ្នាំ២០១៣
 - ឯកអគ្គរាជទូតយុវជន នៃអង្គការយុវជនខ្មែរ និងការអភិវឌ្ឍសង្គម, ព្រះរាជាណាចក្រកម្ពុជា, ឆ្នាំ២០១៣
 - សមាជិកទីប្រឹក្សា នៃសភាពាណិជ្ជកម្មកម្ពុជា, ចាប់ពីឆ្នាំ២០១១
 - ស្ថាបនិក និងក្រុមប្រឹក្សាភិបាល នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព, ព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីឆ្នាំ២០១០
 - គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ មហាសេនា, ព្រះរាជទានដោយព្រះបាទ នរោត្តម សីហមុនី, ឆ្នាំ២០០៩
 - ព្រះរាជក្រឹត្យតែងតាំងជា ឧកញ៉ា, ព្រះរាជទានដោយព្រះបាទ នរោត្តម សីហមុនី, ឆ្នាំ២០០៩

លោក កង ហេមជន្ម



ជាមួយនឹងបទពិសោធដ៏ច្រើនខាងផ្នែកគណនេយ្យ ហិរញ្ញវត្ថុ និងមីក្រូហិរញ្ញវត្ថុ លោក កង ហេមជន្ម គឺជាអ្នកដើរតួនាទីយ៉ាងសំខាន់ខាងផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ និងគ្រប់គ្រងផ្នែកផ្សេងៗ ទៀតដែលមិនជាប់ពាក់ព័ន្ធនឹងហិរញ្ញវត្ថុ។ ក្រៅពីបញ្ចប់បរិញ្ញាបត្រ ខាងផ្នែកគណនេយ្យនៅឆ្នាំ២០០២ គាត់បានចូលរួមកម្មវិធីជាតិ និងអន្តរជាតិជាច្រើនខាងផ្នែកការគ្រប់គ្រងបុគ្គលិក ការគ្រប់គ្រងហិរញ្ញវត្ថុ ភាពជាអ្នកដឹកនាំ និងការរៀបចំផែនការ ការគ្រប់គ្រងធនធានមនុស្ស និងការគ្រប់គ្រងមីក្រូហិរញ្ញវត្ថុ។ លើសពីនេះ គាត់បានស្វែងទទួលយកចំណេះដឹងបន្ថែម ដោយគាត់បានបញ្ចប់

អនុបណ្ឌិតផ្នែករដ្ឋបាលអាជីវកម្ម នៅសកលវិទ្យាល័យជាតិគ្រប់គ្រង។ គាត់បានចូលរួមសិក្ខាសាលាដែលទាក់ទងនឹងមីក្រូហិរញ្ញវត្ថុជាច្រើនទៀត។

លោក កែវ ឡុងឌី



លោក កែវ ឡុងឌី គឺជាអនុប្រធានក្រុមប្រឹក្សាភិបាល អគ្គនាយករងប្រតិបត្តិ និងអគ្គនាយកអប់រំនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌូខេសិន។ លើសពីនេះទៅទៀត គាត់បានបម្រើការជាប្រធានបុគ្គលិក នៃការិយាល័យ ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ ព្រមទាំងអនុប្រធានក្រុមប្រឹក្សាពេញអង្គ នៃក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនម៉េងលី ជេ. គួច អេឌូខេសិន។

គាត់ទទួលបានបរិញ្ញាបត្រអប់រំ ខាងផ្នែកបង្រៀនភាសាអង់គ្លេស ជាភាសាបរទេសពីវិទ្យាស្ថាន ភាសាបរទេសនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ និងអនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈ ពីសកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្នុងប្រទេសកម្ពុជា។ លោក កែវ ឡុងឌី បានធ្វើការជាមួយក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌូខេសិន នៅខែមករា នៅឆ្នាំ២០០៥ ក្នុងតួនាទីជាគ្រូភាសាអង់គ្លេស។ គាត់ត្រូវបានដំឡើងតួនាទី ជាអ្នកសម្របសម្រួលផ្នែកសិក្សា និងអ្នកគ្រប់គ្រងកិច្ចការទូទៅនៅក្នុងឆ្នាំ២០០៦ ហើយបន្ទាប់មក គាត់ ទទួលបានតំណែងជាអនុប្រធានជាន់ខ្ពស់វិទ្យាស្ថាន និងសាលារៀន ទទួលបន្ទុកទំនាក់ទំនងទូទៅ និងប្រធាននាយកអប់រំនៅឆ្នាំ២០០៩។

ដោយផ្អែកលើការលះបង់ដ៏មោះមុតរបស់ លោក ឡុងឌី ការប្តេជ្ញាចិត្តខ្ពស់ វិវាទដ៏អង់អាចក្លាហាន និងសមិទ្ធផលជាច្រើនលើសលុប លោកប្រធានបានដាក់ឈ្មោះផ្នែកភាសាអង់គ្លេសនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌូខេសិន ដោយយកឈ្មោះតាមលោកគ្រូ ឡុងឌី ថាផ្នែកភាសាអង់គ្លេស កែវ ឡុងឌី (Keo Lundy ESL Department)។ គាត់ទទួលខុសត្រូវដោយផ្ទាល់ទៅលើកម្មវិធីសិក្សា ការគ្រប់គ្រងធនធានមនុស្ស ការប្រមូលធនធានបម្រុងទុក សេវាកម្មគាំទ្រផ្នែកកម្មវិធីសិក្សា ព្រមទាំងទំនាក់ទំនងទាំងខាងក្នុងនិងខាងក្រៅ។ គាត់ត្រួតពិនិត្យទៅលើបទប្បញ្ញត្តិ និងការអនុវត្តគោលដៅសិក្សា ព្រមទាំងគុណភាពទូទៅនៃកម្មវិធីសិក្សា។ គាត់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រ ដំណើរការអភិវឌ្ឍប្រព័ន្ធសាលារៀន និងវិទ្យាស្ថានទាំងមូលព្រមទាំងចូលរួមដោះស្រាយបញ្ហាច្បាប់ និងបញ្ហាកម្មវិធីសិក្សាទូទៅ។

គាត់ទទួលបានតួនាទីជាច្រើនទៀតដែលនៅក្រៅអង្គភាពដូចជា សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមន៍សេដ្ឋកិច្ចកម្ពុជា និងសមាជិកគណៈកម្មាធិការដឹកនាំនៃសន្និសីទប្រចាំឆ្នាំរបស់ CamTESOL។

លោក លាក់ វ៉ាសនា



លោក លាក់ វ៉ាសនា ទទួលបានអនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈនៅក្នុងឆ្នាំ២០១២ និងបរិញ្ញាបត្រផ្នែក បង្រៀនភាសាអង់គ្លេសជាភាសាបរទេសនៅឆ្នាំ២០០៥។ គាត់ បានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនទាក់ទងនឹងការគ្រប់គ្រងនិងដំណើរការទូទៅ។ គាត់ធ្លាប់ធ្វើការក្នុងផ្នែកអប់រំ និងផ្នែកផ្សេងៗទៀតជាច្រើនតាំងពីឆ្នាំ២០០៥។ គាត់ ធ្លាប់កាន់តួនាទីជាច្រើន ដូចជាជំនួយការអ្នកសម្របសម្រួលផ្នែកការសិក្សា ជំនួយការ អ្នកគ្រប់គ្រងកិច្ចការទូទៅ អនុប្រធានផ្នែក ហិរញ្ញវត្ថុ និងរដ្ឋបាល ព្រមទាំងអនុប្រធាន ជាន់ខ្ពស់ផ្នែករដ្ឋបាល។

បច្ចុប្បន្ន គាត់កាន់តំណែងជាប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន L-Brothers.

លោក សួស សុវណ្ណ



នៅចន្លោះឆ្នាំ១៩៩៤ និង២០០៣ លោក សួស សុវណ្ណ គាត់ធ្វើការជាមួយនឹង អង្គការ អន្តរជាតិមួយឈ្មោះថា អង្គការទស្សនៈពិភពលោកកម្ពុជា ក្នុងតួនាទីជាជំនួយការ អ្នកគ្រប់គ្រងគម្រោង ហើយបន្ទាប់មក ត្រូវបានដំឡើងតំណែង ជាអ្នកគ្រប់គ្រង គម្រោង ក្នុងកម្មវិធីអភិវឌ្ឍន៍តំបន់ (ADP) នៅក្នុងខេត្តបាត់ដំបង។ នៅចន្លោះឆ្នាំ ២០០៣ និង២០០៦ គាត់ធ្វើការជាមួយអង្គការទស្សនៈមូលនិធិកម្ពុជា (ដែលទទួល បាន អាជ្ញាបណ្ណពីMFI) ដែលមានដំណើរការនៅក្នុងខេត្តចំនួន៨ ក្នុងតួនាទីជាប្រធាន

ដំណើរ ការទូទៅ។ តួនាទី និងទំនួលខុសត្រូវរបស់គាត់ គឺដើម្បីដឹកនាំ និងគ្រប់គ្រងក្រុមការងារផ្នែកដំណើរការរបស់ MFI រាប់បញ្ចូលទាំងអ្នកគ្រប់គ្រងសាខាចំនួន៨នាក់ និងបុគ្គលិកចំនួន១០០នាក់។

គាត់ធ្វើការដឹកនាំដើម្បីអភិវឌ្ឍផលិតផលរបស់ VFC (កម្ចី និងប្រាក់សន្សំ) ហើយដំណើរការប្រតិបត្តិ។ ចាប់តាំង ពីឆ្នាំ២០០៧ ដល់ពេលបច្ចុប្បន្ន គាត់ធ្វើការងារជាមួយអង្គការផែនការអន្តរជាតិកម្ពុជា ក្នុងតួនាទីជាទីប្រឹក្សាអ្នក ជំនាញផ្នែកសន្តិសុខ និងសេដ្ឋកិច្ចតាមផ្ទះ។

លោក ម៉ុក ណាច



លោកជាជនជាតិខ្មែរ កើតនៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៨២។ លោកបានចូល បម្រើការងារ ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី ចាប់តាំងពីថ្ងៃទី០២ខែកញ្ញាឆ្នាំ២០១៣។លោកធ្លាប់មានបទពិសោធន៍ក្នុងវិស័យមីក្រូ ហិរញ្ញវត្ថុច្រើនជាង១០ឆ្នាំ ចាប់តាំងពីឆ្នាំ២០០៦ ដែលមានតួនាទីជាច្រើនដូចជា មន្ត្រី ឥណទាន សវនកម្មផ្ទៃក្នុង ប្រធានប្រតិបត្តិការ អគ្គនាយករង និងចុងក្រោយនេះលោក បានក្លាយជាអគ្គនាយករបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន

ភីអិលស៊ី តាំងពីខែកក្កដា ឆ្នាំ២០១៤។ លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិត ជំនាញគ្រប់គ្រង នៅសាកល វិទ្យាល័យជាតិគ្រប់គ្រង បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ ជំនាញធនាគារនិងហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យអាយអាយស៊ី និងបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្ររង ជំនាញធនាគារ នៅមជ្ឈមណ្ឌលបច្ចេកទេសធនាគារ។ លោកបានបញ្ចប់វគ្គ បណ្តុះបណ្តាលជាច្រើនដូចជា ការគ្រប់គ្រងប្រតិបត្តិការ ការគ្រប់គ្រងឥណទាន ការគ្រប់គ្រងប្រាក់បញ្ញើរ ការគ្រប់គ្រងហានិភ័យ ការគ្រប់គ្រងផ្ទៃក្នុង សវនកម្មផ្ទៃក្នុង ការទំនាក់ទំនងទូទៅ ជំនាញទន់ ភាពជាអ្នកដឹកនាំ និង Operacy។

លោក គឹម ទេវិន្ទ្រ



លោក គឹម ទេវិន្ទ្រ បច្ចុប្បន្នមានតួនាទីជាអភិបាល និងអគ្គនាយកផ្នែកហិរញ្ញវត្ថុ។ គាត់កើតនៅឆ្នាំ១៩៨២ ហើយបានចូលរួមជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន នៅក្នុងខែមេសា ឆ្នាំ២០១៤ ក្នុងតួនាទីជាអ្នកគ្រប់គ្រង ហិរញ្ញវត្ថុ ហើយក៏ត្រូវបានដំឡើងតួនាទីជាអគ្គនាយកផ្នែកហិរញ្ញវត្ថុនៅខែកក្កដាឆ្នាំ២០១៤។ គាត់ធ្លាប់ធ្វើការជាមួយ CBIRD MFI ក្នុងតួនាទីជាអនុប្រធានអ្នកគ្រប់គ្រង ធនធានមនុស្ស និងអ្នកគ្រប់គ្រងមូលនិធិចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០០៩ រហូតដល់ ខែសីហា ឆ្នាំ២០១៣។ គាត់ធ្លាប់ធ្វើការជាគណនេយ្យករ និងបុគ្គលិករដ្ឋបាលនៅក្នុង អង្គការបន្ទាយស្រី (កាលពីមុនឈ្មោះថា IWDA) ចាប់ពីខែមករា ឆ្នាំ២០០៧ ដល់ខែកុម្ភៈ ឆ្នាំ២០០៨ ហើយ គាត់មានបទពិសោធន៍ជាអ្នករដ្ឋបាលចាប់ពីឆ្នាំ២០០៣ ដល់ ឆ្នាំ២០០៥ នៅសាកលវិទ្យាល័យ WAN LAN។ លើសពីនេះទៅទៀត គាត់ក៏ធ្លាប់កាន់គម្រោងខ្លីៗ ដូចជាអ្នកវិភាគទិន្នន័យ នៃការវាយតម្លៃផលប៉ះពាល់របស់កម្មវិធីមីក្រូហិរញ្ញវត្ថុ ដែលផ្តោតទៅលើសហគមន៍ ជាអ្នកវិភាគទិន្នន័យនៃការស្រាវជ្រាវពីភាពដែលអាចទៅរួចរបស់ការផ្តល់ហិរញ្ញប្បទានទៅលើផលិតផល សូឡា នៅតាមជនបទ ជាសមាជិកនៅក្នុងក្រុមវាយតម្លៃទៅលើផលប៉ះពាល់សម្រាប់ CCSF ដែលផ្តល់មូលនិធិដោយ CARE ចាប់ពីខែមិថុនា ដល់ខែសីហា ឆ្នាំ២០០៨ និងសវនករទ្រព្យសម្បត្តិសហគមន៍សម្រាប់ CARITAS កម្ពុជា (ខេត្តបាត់ដំបង) ចាប់ពីខែធ្នូ ឆ្នាំ២០០៧ ដល់ខែមីនា ឆ្នាំ២០០៨។ គាត់បានធ្វើការជាសាស្ត្រាចារ្យក្រៅម៉ោងនៅសកលវិទ្យាល័យបៀលប្រាយ សកលវិទ្យាល័យបាត់ដំបង និងសកលវិទ្យាល័យអន្តរជាតិ Dewey នៅក្នុងជំនាញហិរញ្ញវត្ថុតាំងពីឆ្នាំ២០០៧។

គាត់ទទួលបានបរិញ្ញាបត្ររដ្ឋបាលអាជីវកម្ម ផ្នែកគ្រប់គ្រងទូទៅនៅវិទ្យាស្ថានជាតិគ្រប់គ្រងនៅឆ្នាំ២០០៣ និងអនុបណ្ឌិតរដ្ឋបាលអាជីវកម្មផ្នែកគ្រប់គ្រងហិរញ្ញវត្ថុនៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០០៧។ បច្ចុប្បន្ន គាត់កំពុងតែបន្តការសិក្សាទៅលើកម្មវិធី CFA (Chartered Financial Analyst)។ លើសពីនេះទៅទៀត គាត់បានចូលរួមវគ្គបណ្តុះបណ្តាលជាតិ និងអន្តរជាតិ សិក្ខាសាលា និងសន្និសីទជាច្រើន។

■ ■ គណៈគ្រប់គ្រង

「លោក អិប ប៊ុនថាន , អគ្គនាយក」



លោក អិប ប៊ុនថាន សញ្ជាតិ ខ្មែរ កើតនៅថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ១៩៦៥។ គាត់បានបញ្ចប់ថ្នាក់អនុបណ្ឌិត ជំនាញគ្រប់គ្រង នៅសាកលវិទ្យាល័យ ភ្នំពេញ អន្តរជាតិ(PPIU) ក្នុងប្រទេសកម្ពុជា ឆ្នាំ២០០៩ ហើយបានបញ្ចប់ថ្នាក់ បរិញ្ញាបត្រ ជំនាញសេដ្ឋកិច្ច នៅវិទ្យាស្ថានសេដ្ឋកិច្ច ឆ្នាំ១៩៩១។ គាត់មានបទពិសោធន៍ ការងារ ជាង២០ឆ្នាំ ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ នៅក្នុង ឆ្នាំ១៩៩២ គាត់បាន បម្រើការងារជាមន្ត្រីឥណទាន នៅធនាគារកាណាឌីយ៉ា ហើយក៏បានតែងតាំងជា ប្រធាននាយកដ្ឋាន រហូតដល់ឆ្នាំ១៩៩៥។ គាត់ក៏បាន ចូលបម្រើការងារ ជាមួយ អង្គការវិវត្តន៍ក្នុងប្រទេសកម្ពុជា ក្នុងតួនាទីជា ប្រធានមន្ត្រីឥណទាន។ គាត់គឺជាសមាជិកស្ថាបនិកម្នាក់ របស់ ប្រតិបត្តិករ មីក្រូហិរញ្ញវត្ថុ សីលានិធិ ដែលបានបំប្លែងខ្លួនពីគម្រោងមួយរបស់ អង្គការវិវត្តន៍ ដែលគាត់បានបម្រើ ការងារ ជានាយកហិរញ្ញវត្ថុ អស់រយៈពេល៦ឆ្នាំ។ នៅក្នុងឆ្នាំ២០០២ គាត់បានបម្រើការងារជាមួយគម្រោងឥណ ទានប្រាសាក់ ក្នុងមុខតំណែងជា នាយកដ្ឋានហិរញ្ញវត្ថុ និងរដ្ឋបាល ហើយបានបំប្លែងខ្លួនប្រាសាក់ពីគម្រោង EU ទៅជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា។ គាត់ក៏បាន ចូលបម្រើការងារជា នាយក ហិរញ្ញវត្ថុ នៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស្ថាបនា ក្នុងខែមីនា ឆ្នាំ២០០៦ ហើយគាត់ត្រូវបានគេ តែងតាំងជា អគ្គនាយកផ្នែកហិរញ្ញ វត្ថុ នៅក្នុងឆ្នាំ២០១៣។ ក្រោយមកគាត់បាន ចូលបម្រើការងារជា អគ្គនាយក ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាពហ្វាយនែន ភីអិលស៊ី ក្នុងខែ ឧសភា ឆ្នាំ២០១៧។

「លោក គុជ គន្ធមេន , អគ្គនាយកផ្នែកប្រតិបត្តិការ」



លោក គុជ គន្ធមេន កើតនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៩៧០ សញ្ជាតិខ្មែរ មាន បទពិសោធន៍ជាង២១ឆ្នាំ ជាមួយនិងវិស័យ មីក្រូហិរញ្ញវត្ថុ។ គាត់ទទួលបានបរិញ្ញា ប័ត្រជាន់ខ្ពស់ផ្នែកធនាគារ និងហិរញ្ញវត្ថុ។ គាត់បានសិក្សាមុខវិជ្ជាបន្ថែមជាច្រើនដូចជា ការគ្រប់គ្រង ធនាគារ និងហិរញ្ញវត្ថុ នៅបណ្តាប្រទេសមួយចំនួន ដូចជានៅ ប្រទេសកម្ពុជា ប្រទេសឥណ្ឌូនេស៊ី ប្រទេស ហ្វីលីពីន និងប្រទេសឡាវ ជាដើម។ ល។ តួនាទីរបស់គាត់នៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី ជាអគ្គនាយកផ្នែកប្រតិបត្តិការ។

លោក ប៉ូ ច័ន្ទដារិទ្ធ, ប្រធានផ្នែកឥណទាន



លោក ប៉ូ ច័ន្ទដារិទ្ធ បានចូលបម្រើការងារជាមួយ គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ ប្រសិទ្ធភាពហ្វាយនែន ភីអិលស៊ី ពីថ្ងៃទី០១ ខែ សីហា ឆ្នាំ២០១៧ ក្នុងតួនាទីជា ប្រធានផ្នែកឥណទាន ប្រចាំការិយាល័យ យកណ្តាល។ គាត់មានបទពិសោធន៍ការងារ ជាច្រើនជាមួយ វិស័យធនាគារ និងហិរញ្ញវត្ថុ ក្នុងមុខតំណែងដូចជា មន្ត្រីឥណទាន ប្រធានសាខា ប្រធានខេត្ត និងប្រធានផ្នែកទីផ្សារ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សីលានិធិ ចាប់តាំងពីឆ្នាំ ២០០៦ ដល់ ឆ្នាំ២០១៤។ ក្រោយមកគាត់ក៏បានចូល បម្រើការងារជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាយហ៍ អ៊ឹម អេស ក្នុងតួនាទីជា

ប្រធានសាខា ប្រចាំសាខា ពោធិ៍ចិនតុង នៅខែ ឧសភា ឆ្នាំ ២០១៤ ដល់ ខែ ធ្នូ ឆ្នាំ ២០១៤។ ក្រោយមកគាត់ក៏បាន ចូលបម្រើការងារជាមួយ ធនាគារ ប្រៃសណីយ៍កម្ពុជា ក្នុងមុខតំណែងជា នាយកសាខា ប្រចាំសាខា ក្រុងតាខ្មៅ ពីឆ្នាំ ២០០១៥ ដល់ ខែ កុម្ភៈ ឆ្នាំ២០១៧។ ក្រោយមកគាត់បានចូលបម្រើការងារជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីរីទ្វីស័ក្ត ក្នុងមុខតំណែងជា ប្រធានផ្នែកឥណទាន ប្រចាំការិយាល័យយកណ្តាល នៅខែ មករា ឆ្នាំ២០១៧ ដល់ ខែ កក្កដា ឆ្នាំ២០១៧។ ហើយគាត់បានចូលរួម វគ្គបណ្តុះបណ្តាលជាច្រើនពាក់ព័ន្ធនឹងមុខតំណែងរបស់គាត់។ លើស ពីនេះគាត់បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ជំនាញ គ្រប់គ្រង ឆ្នាំ ២០១១ នៅ សាកលវិទ្យាល័យ បៀលប្រាយ័ និង បរិញ្ញាប័ត្រ ជំនាញ គណនេយ្យ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ឆ្នាំ ២០០៥ ។

លោកស្រី បួន ច័ន្ទសុភា, នាយិកា នាយកដ្ឋានហិរញ្ញវត្ថុ



លោកស្រី បួន ច័ន្ទសុភា បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ ជំនាញគណនេយ្យ ឆ្នាំ ២០០៦។ លោកស្រី បានបម្រើការងារជាមួយអង្គការក្រៅរាជរដ្ឋាភិបាល ឈ្មោះ មជ្ឈមណ្ឌលធនធានមនុស្ស សំរាប់ទីក្រុង ចាប់ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៥។ ក្រោយមក លោកស្រី ក៏បានចូល បម្រើការងារជាមួយធនាគារ អេស៊ីលីដា ចាប់ពី ឆ្នាំ២០០៧ ដល់ខែមេសា ឆ្នាំ២០១៦ ។ លោកស្រីក៏បានចូល បម្រើការងារជាមួយ

ប្រសិទ្ធភាពហ្វាយនែន ក្នុងតួនាទីជា ប្រធានគណនេយ្យ ពីខែឧសភា ឆ្នាំ២០១៦ ហើយលោកស្រី បានតែងតាំងជា នាយិកា នាយកដ្ឋានហិរញ្ញវត្ថុ ក្នុងខែ វិច្ឆិកា ឆ្នាំ២០១៧។

លោក ហេង តុលា, ប្រធានផ្នែកធនធានមនុស្ស និងរដ្ឋបាល



លោក ហេង តុលា បានចូលបម្រើការងារជាមួយ ប្រសិទ្ធភាពហ្វាយនែន ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៣ ក្នុងតួនាទីជា ប្រធានមន្ត្រីគណនេយ្យ ក្រោយមកគាត់ត្រូវបានតែងតាំងជា ប្រធានសាខា នៅសាខាភ្នំពេញ ក្នុងខែមេសា ឆ្នាំ២០១៤។ លោកត្រូវបានតែងតាំងជា ប្រធានផ្នែកធនធានមនុស្ស និងរដ្ឋបាល ក្នុងខែឧសភា ឆ្នាំ២០១៦។ គាត់មានបទពិសោធន៍ការងារជាមន្ត្រីគណនេយ្យ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សីលានិធិ ពីឆ្នាំ២០០៩ ដល់២០១៣។ គាត់បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ ពីសាកលវិទ្យាល័យ ហៀលប្រាយី ។ គាត់ក៏បានចូលរួម វគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាច្រើន ពាក់ព័ន្ធនឹងមុខតំណែងរបស់គាត់។

លោក ជា សុខលីម, មន្ត្រីព័ត៌មានវិទ្យាជាន់ខ្ពស់



លោក ជា សុខលីម បានចូលបម្រើការងារជាមួយ ប្រសិទ្ធភាព ហ្វាយនែន ក្នុងខែធ្នូ ឆ្នាំ២០១៤ ក្នុងមុខតំណែងជា មន្ត្រីព័ត៌មាន វិទ្យាជាន់ខ្ពស់។ មុនពេលចូលបម្រើការងារជាមួយ ប្រសិទ្ធភាព ហ្វាយនែន គាត់ធ្លាប់បានបម្រើការងារ ជាមួយក្រុមហ៊ុនជាច្រើន ទាក់ទងនឹងការផ្តល់សេវាបច្ចេកវិទ្យា ទៅក្រុមហ៊ុនផ្សេងៗ ក្នុងតួនាទីជា Server & Storage engineer អស់រយៈពេល៥ឆ្នាំ។ គាត់បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ ជំនាញ បច្ចេកវិទ្យា និងព័ត៌មាន វិទ្យា ក្នុងឆ្នាំ២០១០។

លោក មិន វណ្ណវិទ្ធ, មន្ត្រីគាំទ្រសាខាជាន់ខ្ពស់



លោកមិន វណ្ណវិទ្ធ ចូលបម្រើការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រសិទ្ធភាព ហ្វាយនែន ក៏អិលស៊ី ឆ្នាំ២០១៤ មុខតំណែងជា គណនេយ្យករសាខាភ្នំពេញ។ ក្រោយមកគាត់ត្រូវបានតែងតាំងជា មន្ត្រីគាំទ្រសាខា ជាន់ខ្ពស់ នៅខែមករា ឆ្នាំ២០១៦។ លោកធ្លាប់ធ្វើការនៅសហគមន៍ ស៊ីឌីអេ ជាមន្ត្រីហិរញ្ញវត្ថុពីខែ មិថុនា ឆ្នាំ២០១២ ដល់ខែ តុលា ឆ្នាំ២០១៤។ លោកធ្លាប់ធ្វើជា គណនេយ្យករ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអិមខេ ពីខែមិថុនា ឆ្នាំ២០០៩ ដល់ ខែឧសភា ឆ្នាំ២០១១។


លោកបាន បញ្ចប់ថ្នាក់បរិញ្ញាប័ត្រជំនាញ គណនេយ្យនៅ សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ នៅឆ្នាំ ២០០៩ និង បញ្ចប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ជំនាញធនាគារ និងហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងឆ្នាំ ២០១៥។

■ ការវិនិយោគរបស់បុគ្គលិក និងការកសាងសមត្ថភាពបុគ្គលិក

ការអភិវឌ្ឍរបស់បុគ្គលិក

ចំនួនបុគ្គលិករបស់ប្រសិទ្ធភាពហ្វាយនែន បានកើនឡើងដល់ចំនួន៦៦នាក់នៅក្នុងឆ្នាំ២០១៧ បើធៀបនឹងឆ្នាំ២០១៦ មានចំនួន៤០នាក់ ដែលនេះបានបង្ហាញពីការកើនឡើងចំនួន៦៥%។ នៅដំណាច់ឆ្នាំ២០១៧ ចំនួនបុគ្គលិកនារីមានចំនួន ២៧,២៧% នៃចំនួនបុគ្គលិកសរុប។ អត្រានៃការចាកចេញរបស់បុគ្គលិកមាន ការកើនឡើងតិចតួចជាងឆ្នាំមុនគឺកើនពី១១,៥០% ទៅ ១២,២៥%។

ដើម្បីប្រកួតប្រជែងនៅលើទីផ្សារគ្រឹះស្ថានបានអភិវឌ្ឍគោលនយោបាយធនធានមនុស្សដែលមានភាពច្បាស់លាស់ និងមានតម្លាភាព និងនីតិវិធីដែលពាក់ព័ន្ធនឹងការជ្រើសរើសបុគ្គលិកថ្មី ការវាយតម្លៃបុគ្គលិកតម្លៃតបស្នង និងវិន័យ។



ការវិនិយោគរបស់បុគ្គលិក និងការកសាងសមត្ថភាព

ដោយសារការអភិវឌ្ឍបុគ្គលិក និងការកសាងសមត្ថភាពដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាគុណភាព ការងាររបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាពហ្វាយនែន បានរៀបចំវគ្គបណ្តុះបណ្តាល សម្រាប់បុគ្គលិកថ្មីដែលត្រូវបានជ្រើសរើសដើម្បីធានាថា ពួកគេមានជំនាញគ្រប់គ្រាន់ និងមានសមត្ថភាពក្នុងការបំពេញការងារ របស់ពួកគេក៏ដូចជាធ្វើឲ្យការងារពួកគេមានប្រសិទ្ធភាព និងមានប្រសិទ្ធផល។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាពហ្វាយនែនក៏បាន ផ្តល់ថវិកាជារៀងរាល់ឆ្នាំផងដែរ សម្រាប់ការអភិវឌ្ឍបុគ្គលិក និងការកសាងសមត្ថភាពលើការបណ្តុះបណ្តាល វគ្គបណ្តុះបណ្តាលថ្មីស្តីពី ផលិតផលថ្មី ឬគោលនយោបាយថ្មី វគ្គបណ្តុះបណ្តាល ឯកទេស និង កម្មវិធីកសាងសមត្ថភាពចាំបាច់។ បុគ្គលិកម្នាក់ៗ ក៏ត្រូវបានផ្តល់ឱកាសផងដែរ ដើម្បីចូលរួមកម្មវិធីសិក្សាខ្លី ឬកម្មវិធីសញ្ញាប័ត្រ។ វគ្គបណ្តុះបណ្តាលទាក់ទងទៅនឹងការណែនាំ សម្រាប់បុគ្គលិកដែលបានជ្រើសរើសថ្មីៗ វគ្គបណ្តុះបណ្តាល ភាពទាន់សម័យ ការតំរូវទិសលើផលិតផលថ្មី ការវាយតម្លៃកម្មវិធី ការណែនាំស្តីពី គោលនយោបាយថ្មីជំនាញសវនកម្ម ការគ្រប់គ្រងធនធានមនុស្ស សិក្ខាសាលាអភិបាលកិច្ចក្រុមហ៊ុនច្បាប់កិច្ចសន្យាដី និងឥណទាន

និងនីតិវិធីច្បាប់ និងគោលនយោបាយធនធានមនុស្សប្រកបដោយប្រសិទ្ធភាព នីតិវិធី និងការអភិវឌ្ឍន៍ ដោយខ្លួនឯង សិក្ខាសាលាយុទ្ធសាស្ត្រថ្មីការគ្រប់គ្រងសវនកម្មផ្ទៃក្នុង និងការត្រួតពិនិត្យ សម្រាប់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ និងធនាគារ ការគ្រប់គ្រងហានិភ័យ វិធីសាស្ត្រស្រាវជ្រាវជាក់ស្តែង បទពិសោធន៍ និងជាក់ស្តែងលើការយកពន្ធអនុវត្តច្បាប់ការងារ និងលក្ខខណ្ឌការងារធនធានមនុស្ស។ កម្មវិធីច្បាប់សម្រាប់ឯកសារស្របច្បាប់នៅក្នុង ធនធានមនុស្ស និងអ្នកគ្រប់គ្រងការហ្វឹកហ្វឺនអនុវត្តជាក់ស្តែងលើវិធីគណនាសម្រាប់ការបន្ថែមម៉ោង និងការបង់ប្រាក់ផ្សេងទៀត ក្រោមច្បាប់ការងារកម្ពុជា តួនាទីដ៏មានប្រសិទ្ធភាព នៃការគ្រប់គ្រងនៅក្នុងអង្គភាពសន្និសីទស្តីពីធនធានមនុស្សជាដើម។

■ ■ ផលិតផល និងសេវាកម្ម

ប្រសិទ្ធភាពហ្វាយនែន ភីអិលស៊ី បានបង្កើតនូវផលិតផលឥណទានជាច្រើន ដើម្បីឆ្លើយតបទៅនឹងការបម្រើ សេវាទៅដល់ប្រជាជនដែលមានចំណូលទាប សហគ្រាសខ្នាតតូច មធ្យម ហើយនិងកសិករ ទាំងនៅតាមតំបន់ដាច់ស្រយាល និងតំបន់ពាក់កណ្តាលជនបទ។ យោងទៅតាមប្រភពចំណូលអាជីវកម្មរបស់អតិថិជន ពួកគាត់អាចជ្រើសរើសរបៀបសងបានពីរប្រភេទគឺ ការសងរំលស់ប្រាក់ដើម និងការប្រាក់ ប្រចាំខែ និង ការសងការប្រាក់ប្រចាំខែ និងសងដើមនៅចុងគ្រា។


ឥណទានក្រុម៖

ឥណទានក្រុមត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីផ្តល់ប្រាក់កម្ចីទៅ ប្រជាជនក្រីក្រនៅប្រទេសកម្ពុជាដែលមានចំណូលទាប សហគ្រាសខ្នាតតូច និងកសិករ។ សំរាប់ ឥណទានក្រុមមួយ អាចមានសមាជិកក្រុមចាប់ពី ២នាក់ ទៅ ៦នាក់ ហើយក្នុងម្នាក់ៗអាចទទួលបានប្រាក់កម្ចីចាប់ពី ៥០ដុល្លារអាមេរិក ដល់ ២៥០ ដុល្លារអាមេរិក សមមូលជា ប្រាក់រៀល ជាមួយនឹងរយៈពេលចាប់ពី១ខែ ដល់ ១២ខែ ជាមួយនឹងរបៀបសងប្រាក់ពីរប្រភេទគឺ សងរំលស់ប្រាក់ ដើម និងការប្រាក់រៀងរាល់ខែ និង សងការប្រាក់ប្រចាំខែ ហើយសងប្រាក់ដើមនៅចុងគ្រា។

ឥណទានទោល៖

ឥណទានទោល ត្រូវបានបង្កើតឡើងក្នុងគោលបំណង ដើម្បីផ្តល់ដល់ប្រជាជនក្រីក្រ និងមធ្យម ដែលទាក់ព័ន្ធនឹងសហគ្រាសខ្នាតតូច និងមធ្យម ហើយនិង កសិករ។ អតិថិជនអាចខ្ចីប្រាក់ ជាលក្ខណៈឯកត្តជន ជាមួយទំហំកម្ចីរហូត ដល់ ៥០.០០០ ដុល្លារអាមេរិក សមមូលជាប្រាក់រៀល ជាមួយនឹងរយៈពេល រហូតដល់ ៦០ខែ និងរៀបសងប្រាក់មានពីរប្រភេទគឺ សងរំលស់ប្រាក់ ដើម និងការប្រាក់រៀងរាល់ខែ និង សងការប្រាក់ប្រចាំខែ ហើយសងប្រាក់ដើមនៅចុងគ្រា ដោយអាស្រ័យទៅតាមប្រភេទនៃមុខរបរបស់អតិថិជន។

■ ការគ្របដណ្តប់តំបន់ប្រតិបត្តិការ



■ ■ សមិទ្ធផល ប្រតិបត្តិការ



ប្រសិទ្ធភាពហ្វាយនែន ភីអិលស៊ី នៅតែបន្តការរីកចម្រើនក្នុងលក្ខខណ្ឌនៃការពង្រីកចំនួនសាខា និងទំហំកម្ចី។ ក្នុងកំឡុងឆ្នាំ ២០១៧ ប្រសិទ្ធភាពហ្វាយនែន ភីអិលស៊ី បានបង្កើតសាខាចំនួន២ ហើយបានធ្វើអោយផលប៉ុន្តែសណ្ឋានកើនបានចំនួន ១.០៤០.២៦០,២៥ ដុល្លារអាមេរិកដែលគិតជាភាគរយកើនបាន ២៦,០៨%។ នៅដំណាច់ខែធ្នូ ឆ្នាំ២០១៧ ប្រសិទ្ធភាពហ្វាយនែន មានអតិថិជនសកម្មចំនួន ១.៣៧៥ នាក់ ជាមួយនឹងផលប៉ុន្តែសណ្ឋាន ៣.៩៨៧.៧៣៥ ដុល្លារអាមេរិក ហើយសាខាដែលកំពុងប្រតិបត្តិការចំនួន៤ ដែលមានប្រតិបត្តិការនៅតាមស្រុក ខេត្ត និងរាជធានីរួមមាន រាជធានីភ្នំពេញ ខេត្តតាកែវ(ស្រុកបាទី) ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ចាម(ស្រុកជើងព្រៃ)។

អតិថិជន និង ផលប៉ុន្តែសណ្ឋាន

ការបញ្ចេញប្រាក់កម្ចី


ការបញ្ចេញឥណទានជូនអតិថិជនក្នុងឆ្នាំ ២០១៧ សរុបមានចំនួន ៤.៨៨៩.៦៩៥.៤១ អតិថិជនចំនួន ១.២៨៧ នាក់ ។ ប្រាក់កម្ចីទាំងអស់ដែលបានផ្តល់ជូនអតិថិជន គឺពួកគាត់យកទៅប្រើប្រាស់ក្នុង វិស័យផ្សេងៗគ្នា ដូចជា កសិកម្ម ពាណិជ្ជកម្ម សេវាកម្ម ការដឹកជញ្ជូន ការសាងសង់ ប្រើប្រាស់ជាលក្ខណៈគ្រួសារ និងក្នុងការប្រើប្រាស់ផ្សេងៗ។

និន្នាការ នៃការបញ្ចេញប្រាក់កម្ចី កំឡុងឆ្នាំ ២០១៧: ចំនួនអ្នកខ្ចីប្រាក់ និង ចំនួនទឹកប្រាក់ដែលបានបញ្ចេញ



ផលប៉ះពាល់ឥណទាន

នៅដំណាច់ឆ្នាំ២០១៧ ផលប៉ះពាល់ឥណទានមានចំនួន ៣.៩៨៧.៧៣៥ ដុល្លារអាមេរិក ដែលបានកើនឡើងចំនួន ៣៣,៥៥% ធៀបជាមួយ ឆ្នាំ២០១៦។ ផលប៉ះពាល់ឥណទានសរុបគឺ បានមកពី ផលប៉ះពាល់ប្រាក់កម្ចីជាក្រុម និង ឯកត្តជន។



ការបែងចែកផលប៉ះពាល់ឥណទានតាមប្រភេទមុខរបរ

ប្រសិទ្ធភាពហ្វាយនែន បានផ្តល់ប្រាក់កម្ចី ទៅតាមប្រភេទនៃផលិតផលផ្សេងៗគ្នា។ នៅដំណាច់ឆ្នាំ ២០១៧ ប្រាក់កម្ចីលើវិស័យ កសិកម្ម មានប្រមាណជា ១៥% នៃផលប៉ះពាល់ឥណទានសរុប ដែលភាគច្រើនពាក់ព័ន្ធនឹង ការដាំដំណាំ ដូចជា ដាំពោត ដាំឡូង សណ្តែក ល្ង ធ្វើស្រែ....។ល។ វិស័យ ពាណិជ្ជកម្មមានចំនួន ១៦% ដែលភាគច្រើន ពាក់ព័ន្ធនឹង ការទិញ និងលក់ ពីសកម្មភាពផ្សេងៗក្នុងសហគ្រាសខ្នាតតូច និងមធ្យម។ វិស័យ សេវាកម្ម មានចំនួន ១% ដែល ទាក់ទងនឹង ការជួលផ្ទះ រត់តាក់ស៊ី ម៉ូតូឌុប។ល។ វិស័យដឹកជញ្ជូន មាន ១% ដែលពាក់ព័ន្ធនឹងការ ទិញឡាន ម៉ូតូ ដែលចូលរួមក្នុងអាជីវកម្មរបស់ពួកគេ។ វិស័យសាងសង់ មាន ១៥% ពាក់ព័ន្ធនឹង ការជួសជុលផ្ទះ សាងសង់ផ្ទះថ្មី។ វិស័យកម្ចីលក្ខណៈគ្រួសារ មានចំនួន ៥៦% និង ៣% ដែលតំណាងឲ្យវិស័យផ្សេងៗនៃផលប៉ះពាល់ឥណទាន។




Type of Loans	Clients	Loan
Agriculture	114	249,866
Trade and Commerce	223	835,105
Service	10	22,517
Transportation	19	111,490
Construction	209	717,561
Household/Family	763	1,964,676
Other Type of Loan	37	86,521


គុណភាពផលប៉ុន្តែប្រាក់កម្ចី

ក្នុងកំឡុងពេល១ឆ្នាំ២០១៧ ប្រសិទ្ធភាពហាយនេន ភីអិលស៊ី បានកំណត់នូវការប្តេជ្ញាចិត្តដើម្បីធ្វើឲ្យប្រសើរ ឡើងចំពោះគុណភាពផលប៉ុន្តែប្រាក់កម្ចី ហើយនិងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្ន ក្នុងការបញ្ចេញឥណទានថ្មី។ ជាលទ្ធផល ហានិភ័យឥណទាន បានថយចុះពី ៤,៨១% ដល់ ២,០១% គឺថយចុះ ២,៨០%។ យោងទៅតាមការត្រួតពិនិត្យ និងតាមដាន លើផលប៉ុន្តែប្រាក់កម្ចីគ្រប់បុគ្គលិក និងការខិតខំប្រឹងប្រែង ទៅលើការបណ្តុះបណ្តាល បុគ្គលិកប្រតិបត្តិការ ជាពិសេសមន្ត្រីឥណទាន និងការបង្កើតជាគោលការណ៍ឥណទាន និងនីតិវិធីក្រុមសីលធម៌ បុគ្គលិក និងការទំនាក់ទំនងល្អ រវាងបុគ្គលិក និងអតិថិជន ការផ្តោតអារម្មណ៍ និងយកចិត្តទុកដាក់ពីបុគ្គលិក ចំពោះ អតិថិជន និងដំបូន្មានពីថ្នាក់គ្រប់គ្រង និងក្រុមប្រឹក្សាភិបាល។ ក្រៅពីនេះ ប្រព័ន្ធហាយផ្លិស (Fiplus system) បានផ្តល់ទិន្នន័យលំអិត និងព័ត៌មានសំរាប់បុគ្គលិក និងថ្នាក់គ្រប់គ្រងដើម្បីត្រួតពិនិត្យ វិភាគ និងតាមដានផលប៉ុន្តែប្រាក់កម្ចី ទាន់ពេលវេលា។ ការធ្វើឲ្យប្រសើរឡើងនូវបរិយាកាសសេដ្ឋកិច្ចក្នុងប្រទេស គឺជាលទ្ធផលមួយបានចូលរួមក្នុងការធ្វើអោយគុណភាព ផលប៉ុន្តែប្រាក់កម្ចីឥណទានបានល្អផងដែរ។


PAR TREND



និន្នាការ គុណភាពផលប៉ុន្តែប្រាក់កម្ចីឥណទាន កំឡុងឆ្នាំ២០១៧



■ ■ វិនិច្ឆ័យ គុណភាពដល់បំព្រួតសំណង និងបំណុលលុបចេញពីបញ្ជី
ឆ្នាំ ២០១៣ ដល់ ២០១៧



Year	PAR	WO
2013	0.00%	0.00%
2014	0.00%	0.00%
2015	5.40%	0.00%
2016	4.81%	0.07%
2017	2.01%	1.72%

■ ■ ប្រសិទ្ធភាព ហ្វាយនែន គីរិលស៊ី

របាយការណ៍ហិរញ្ញវត្ថុ

មាតិកា

ទំព័រ

▶ របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	១
▶ របាយការណ៍របស់សវនករឯករាជ្យ	៧
▶ តារាងតុល្យការ	១១
▶ របាយការណ៍លទ្ធផល	១២
▶ របាយការណ៍ស្តីពីបម្រែបម្រួលមូលធន	១៣
▶ របាយការណ៍លំហូរទឹកប្រាក់	១៥

■ របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលមានក្តីសោមនស្សរីករាយ ធ្វើការបង្ហាញជូននូវ របាយការណ៍របស់ក្រុមប្រឹក្សាភិបាល និង របាយការណ៍ហិរញ្ញវត្ថុរបស់ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី ហៅកាត់ថា (“ក្រុមហ៊ុន”) សម្រាប់ការិយបរិច្ឆេទ ដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017 ។

■ សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ក្រុមហ៊ុន គឺផ្តល់សេវាឥណទាន និងសេវាហិរញ្ញវត្ថុផ្សេងៗដល់ក្រុមគ្រួសារចំណូលទាប នៅក្នុង ព្រះរាជាណាចក្រកម្ពុជា ។

■ លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទ ដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017 មានដូចខាងក្រោម៖

	ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017		សម្រាប់ការិយបរិច្ឆេទ ពីថ្ងៃទី 2 ខែ មីនា ឆ្នាំ 2016 (ថ្ងៃបង្កើតក្រុមហ៊ុន) ដល់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណេញមុនពន្ធដកពន្ធ	36,524	147,448	147,060	593,682
អត្ថប្រយោជន៍/(ចំណាយ)ពន្ធលើ				
ប្រាក់ចំណេញ	65,244	263,390	(28,878)	(116,580)
ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	101,768	410,838	118,182	477,102

■ ភាគលាភ

ក្នុងអំឡុងការិយបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមហ៊ុនបានប្រកាសបែងចែកភាគលាភចំនួន 54,452 ដុល្លារអាមេរិក ដោយប្រើប្រាស់ប្រាក់ចំណេញសុទ្ធនៃការិយបរិច្ឆេទមុន។

■ ដើមទុន

ដើមទុនដែលបានចុះបញ្ជីរបស់ក្រុមហ៊ុនមានចំនួន 1,000,000 ដុល្លារអាមេរិក បែងចែកជា 1,000,000 (មួយលាន) ភាគហ៊ុន ដែលក្នុងមួយភាគហ៊ុនមានតម្លៃ មួយដុល្លារអាមេរិក។

នៅថ្ងៃទី 17 ខែ មីនា ឆ្នាំ 2017 ធនាគារជាតិនៃកម្ពុជា បានអនុម័តទៅលើសំណើសុំរបស់ក្រុមហ៊ុន ចុះថ្ងៃទី 15 ខែ ធ្នូ ឆ្នាំ 2016 ស្តីអំពីផែនការបង្កើនដើមទុន និងរចនាសម្ព័ន្ធភាគហ៊ុនរបស់ក្រុមហ៊ុន ដូចខាងក្រោមនេះ ៖

- បង្កើនដើមទុនពី 1,000,000 ដុល្លារអាមេរិក ទៅ ចំនួន 2,915,766 ដុល្លារអាមេរិក (តាមរយៈការផ្ទេរគណនីដើមទុនផ្សេងៗ ចំនួន 1,315,766 ដុល្លារអាមេរិក និងការដាក់ទុនបន្ថែមចំនួន 600,000 ដុល្លារអាមេរិក នៅថ្ងៃទី 24 ខែមីនា ឆ្នាំ2017)
- ធ្វើការផ្លាស់ប្តូររចនាសម្ព័ន្ធនៃការកាន់កាប់ភាគហ៊ុនដើម្បីឆ្លុះបញ្ចាំងពីការបង្កើនដើមទុននេះ ការកែសម្រួលលើលក្ខន្តិកៈ របស់ក្រុមហ៊ុនចំពោះដើមទុនថ្មីត្រូវបានទទួលយល់ព្រមដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី 17 ខែ មីនា ឆ្នាំ 2017 និងត្រូវបានតម្កល់ទុកនៅក្រសួងពាណិជ្ជកម្មនៅថ្ងៃទី 05 ខែកក្កដា ឆ្នាំ2017។

■ ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តទៅលើទុនបម្រុងនិងសំវិធានធននៅក្នុងការិយបរិច្ឆេទនេះទេ ក្រៅពីការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ ។

■ ឥណទានអាក្រក់ និងជាប់សង្ស័យ

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុ របស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្រប ដើម្បីបញ្ជាក់ថាវិធានការទាក់ទងទៅ នឹងការលុបបំបាត់ចោលឥណទានអាក្រក់ និងការធ្វើសំវិធានធនលើឥណទានជាប់សង្ស័យត្រូវបានធ្វើឡើង ហើយក្រុមប្រឹក្សាភិបាលជឿជាក់ថា រាល់ឥណទានដែលបានដឹងថា មិនអាចទារបានត្រូវបានលុបបំបាត់ចោល ហើយសំវិធានធនត្រូវបាន ធ្វើឡើងយ៉ាងគ្រប់គ្រាន់ សម្រាប់ឥណទានដែលជាប់សង្ស័យ ។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីកាលៈទេសៈណាមួយដែលនាំឲ្យឥណទានអាក្រក់ដែលបានជំរះចេញពីបញ្ជី ឬចំនួនសំវិធានធនជាប់សង្ស័យក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មានតម្លៃមិនគ្រប់គ្រាន់ជាសារវន្តនោះទេ ។

■ ទ្រព្យសកម្មចរន្ត

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុ របស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យដើម្បីបញ្ជាក់ថា បណ្តាទ្រព្យសកម្មចរន្តទាំងអស់ក្រៅពីឥណទាន ដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យ របស់ក្រុមហ៊ុនហើយដែលទំនងជាមិនអាចទទួលស្គាល់បាននៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតាត្រូវបានកាត់បន្ថយឲ្យនៅស្មើនឹងតម្លៃដែលគិតថានឹងអាចប្រមូលបានជាក់ស្តែង។ នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងធ្វើឲ្យប៉ះពាល់ដល់ការកំណត់តម្លៃទ្រព្យសកម្មចរន្តនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ថាមានភាពមិនត្រឹមត្រូវនោះទេ ។

■ វិធីសាស្ត្រកំណត់តម្លៃ

នាថ្ងៃចេញរបាយការណ៍នេះក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើងដែលនឹងធ្វើឲ្យប៉ះពាល់ដល់ការអនុវត្តវិធីសាស្ត្រដែលមានកន្លងមក ក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុល នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ថាមានភាពមិនត្រឹមត្រូវ និងមិនសមស្របនោះទេ ។

■ បំណុលយថាហេតុ និងបំណុលផ្សេងៗទៀត

នាថ្ងៃចេញរបាយការណ៍នេះ ពុំមាន៖

(ក) ការដាក់បញ្ចាំទ្រព្យសកម្មណាមួយរបស់ក្រុមហ៊ុន ដែលកើតមានឡើងចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទក្នុងការធានាចំពោះបំណុលរបស់បុគ្គលណាមួយឡើយ ក្រៅពីការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ ។

(ខ) បំណុលយថាហេតុណាមួយដែលកើតមានឡើងចំពោះក្រុមហ៊ុន ចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទមកក្រៅពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ក្រុមហ៊ុន ។

ក្រុមប្រឹក្សាភិបាលមានមតិថា ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗទៀតរបស់ក្រុមហ៊ុនដែលត្រូវសង ឬអាចនឹងត្រូវសងក្នុងរយៈពេល 12 ខែ បន្ទាប់ពីថ្ងៃចុងការិយបរិច្ឆេទនេះ ដែលនឹងធ្វើឲ្យមានផលប៉ះពាល់ ឬអាចនឹងប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនដូចដែលបានកំណត់ និងនៅពេលដែលដល់ថ្ងៃកំណត់ ។

■ ការផ្លាស់ប្តូរហេតុការណ៍

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលមិនបានរំកិលធ្លាក់ នៅក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលនឹងបណ្តាលឲ្យមានតួលេខនៃ ចំនួនណាមួយដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ មានភាពមិនត្រឹមត្រូវនោះទេ ។

■ ប្រតិបត្តិការមិនប្រក្រតី

ក្រុមប្រឹក្សាភិបាល មានមតិថាលទ្ធផលនៃការធ្វើប្រតិបត្តិការរបស់ក្រុមហ៊ុន ក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ មិនមានផលប៉ះពាល់ជាសារវន្តដោយសកម្មភាពប្រតិបត្តិការឬព្រឹត្តិការណ៍ ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីនោះទេ។ ក្រុមប្រឹក្សាភិបាលក៏មានមតិផងដែរថានៅក្នុង ចន្លោះពេលចាប់ពីថ្ងៃចុងការិយបរិច្ឆេទ ដល់ថ្ងៃចេញរបាយការណ៍នេះ ពុំមានចំណាត់ថ្នាក់សកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្តនិងមិនប្រក្រតីកើតមានឡើង ដែលអាចនាំឲ្យប៉ះពាល់ ដល់លទ្ធផល នៃប្រតិបត្តិការរបស់ក្រុមហ៊ុន ក្នុងការិយបរិច្ឆេទដែលរបាយការណ៍នេះបានរៀបចំឡើងនោះទេ ។

■ ព្រឹត្តិការណ៍ក្រោយកាលបរិច្ឆេទរបាយការណ៍

ពុំមានព្រឹត្តិការណ៍សារវន្ត កើតឡើងក្រោយកាលបរិច្ឆេទរបាយការណ៍ ដែលតម្រូវឲ្យមានការលាតត្រដាង ឬនិយ័តភាព ក្រៅពីព្រឹត្តិការណ៍ដែលបានលាតត្រដាងរួចហើយ នៅក្នុងកំណត់សម្គាល់ ដែលភ្ជាប់ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុ។

■ ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលដែលបានបម្រើការនៅក្នុងការិយបរិច្ឆេទ និងនាថ្ងៃចេញរបាយការណ៍នេះ រួមមាន៖

ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ប្រធានក្រុមប្រឹក្សាភិបាល	
លោក លាក់ វាសនា	អភិបាល (លាយបំបែកនៅថ្ងៃទី 5 ខែ កក្កដា ឆ្នាំ 2017)
លោក ម៉ុក ណាច	អភិបាល (លាយបំបែកនៅថ្ងៃទី 1 ខែ សីហា ឆ្នាំ 2017)
លោក គឹម ទេវិន្ទ	អភិបាល (លាយបំបែកនៅថ្ងៃទី 30 ខែ វិច្ឆិកា ឆ្នាំ 2017)
លោក កែវ ឡុងឌី	អភិបាលឯករាជ្យ (លាយបំបែកនៅថ្ងៃទី 28 ខែ សីហា ឆ្នាំ 2017)
លោក កង ហេមជន្ម	អភិបាលឯករាជ្យ (លាយបំបែកនៅថ្ងៃទី 5 ខែ មិថុនា ឆ្នាំ 2017)
លោក សួស សុវណ្ណ	អភិបាលឯករាជ្យ (លាយបំបែកនៅថ្ងៃទី 10 ខែ សីហា ឆ្នាំ 2017)
លោក ឡុង ពិសី	អភិបាល (តែងតាំងនៅថ្ងៃទី 13 ខែមេសា ឆ្នាំ2018)
លោក គង់ វ៉ារ៉ា	អភិបាលឯករាជ្យ (តែងតាំងនៅថ្ងៃទី 13 ខែមេសា ឆ្នាំ2018)

■ ចំណែកហ៊ុនរបស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលដែលបានបម្រើការនៅចុងការិយបរិច្ឆេទ និងមានភាគហ៊ុនកាន់កាប់របស់ក្រុមហ៊ុនមានដូចខាងក្រោម ៖

	2017		2016	
	% នៃភាគហ៊ុន កាន់កាប់	ចំនួនភាគហ៊ុន 1ដុល្លារអាមេរិក ក្នុង 1 ភាគហ៊ុន	% នៃភាគហ៊ុន កាន់កាប់	ចំនួនភាគហ៊ុន 1ដុល្លារអាមេរិក ក្នុង 1 ភាគហ៊ុន
ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី	94.29	2,749,338	94.92	949,200

■ អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

នៅក្នុងនិងនាចុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ ពុំមានការរៀបចំណាមួយដែលមានក្រុមហ៊ុនជាគូភាគីមួយក្នុង គោលបំណងជួយដល់សមាជិកក្រុមប្រឹក្សាភិបាល ដើម្បីទទួលបាននូវអត្ថប្រយោជន៍ដោយមធ្យោបាយទិញយកភាគហ៊ុននោះទេ។ ចាប់តាំងពីដើម ការិយបរិច្ឆេទហិរញ្ញវត្ថុ ពុំមានសមាជិកក្រុមប្រឹក្សាភិបាល ណាម្នាក់បានទទួលឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ (ក្រៅពីអត្ថប្រយោជន៍ដែលបានទទួលដូចបាន បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ) តាមរយៈការចុះកិច្ចសន្យាធ្វើឡើងដោយក្រុមហ៊ុន ឬដោយក្រុមហ៊ុន ដែលសមាជិកក្រុមប្រឹក្សាភិបាលនោះជាសមាជិក ឬក៏ជាមួយក្រុមហ៊ុនដែលសមាជិកក្រុមប្រឹក្សាភិបាលនោះ មានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុច្រើននោះទេ លើកលែងតែការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

■ ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលមានភារៈធ្វើការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុ បានរៀបចំឡើងយ៉ាងត្រឹមត្រូវ ដើម្បីចង្អុលបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017 និងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលចាំបាច់ត្រូវ៖

- (i) អនុម័តនូវគោលនយោបាយគណនេយ្យដែលសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តន៍ប្រកបដោយសង្គតិភាព ។
- (ii) អនុវត្តទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើមានការផ្លាស់ប្តូរពីនេះ ដើម្បីបង្ហាញនូវភាពត្រឹមត្រូវ គឺត្រូវបង្ហាញពន្យល់ និងកំណត់បរិមាណឲ្យបានច្បាស់លាស់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។
- (iii) ត្រួតពិនិត្យប្រព័ន្ធដំណើរការរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងរក្សាទុកនូវបញ្ជីគណនេយ្យឲ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឲ្យមានប្រសិទ្ធភាព ។
- (iv) វាយតម្លៃនូវលទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធ នូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែអ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជីផ្អាកដំណើរការក្រុមហ៊ុន ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ ។
- (v) ត្រួតពិនិត្យនិងដឹកនាំក្រុមហ៊ុនឲ្យមានប្រសិទ្ធភាពលើរាល់សេចក្តីសម្រេចដែលមានសារៈសំខាន់ទាំងឡាយដែលប៉ះពាល់ដល់សកម្មភាពប្រតិបត្តិការ និងដំណើរការរបស់ក្រុមហ៊ុន ហើយត្រូវប្រាកដថា កិច្ចការនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។ ក្រុមប្រឹក្សាភិបាលធានាអះអាងថា បានអនុវត្តនូវរាល់តម្រូវការ ដូចមានរាយការណ៍ខាងលើក្នុងការរៀបចំ របាយការណ៍ហិរញ្ញវត្ថុ ។

ក្រុមប្រឹក្សាភិបាលសូមធានាអះអាងថា បានបំពេញនិងអនុវត្តនូវរាល់ការទទួលខុសត្រូវដូចមានរាយការណ៍ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ។

■ ការអនុម័តរបាយការណ៍ហិរញ្ញវត្ថុ

យើងខ្ញុំសូមអនុម័ត របាយការណ៍ហិរញ្ញវត្ថុដែលបានបង្ហាញនៅទំព័រទី 11 ដល់ទី 62 បានបង្ហាញនូវភាពត្រឹមត្រូវ ជាសារវន្តនៃស្ថានភាពហិរញ្ញវត្ថុរបស់ ប្រសិទ្ធភាពហ្វាយនែន ភីអិលស៊ី នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2017 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

ចុះហត្ថលេខាក្នុងនាមក្រុមប្រឹក្សាភិបាល៖



ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
ប្រធានក្រុមប្រឹក្សាភិបាល
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី 28 ខែ មេសា ឆ្នាំ 2017



ម៉ុក ណាច
អគ្គនាយក

■ របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិក

ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី

■ មតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី ហៅកាត់ថា (ក្រុមហ៊ុន) ដែលមានតារាងតុល្យការនាថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៧របាយការណ៍លទ្ធផល របាយការណ៍ស្តីពីបម្រែបម្រួលមូលធន និង របាយការណ៍លំហូរទឹកប្រាក់ សម្រាប់ការិយបរិច្ឆេទ ដែលបានបញ្ចប់ និងកំណត់សំគាល់ដែលមានគោលនយោបាយគណនេយ្យសំខាន់ៗ ព្រមទាំងព័ត៌មានពន្យល់ផ្សេងៗ ដែលបានបង្ហាញនៅទំព័រទី 11 ដល់ 62 ។

ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុជាសារវន្ត បានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាព ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដារ គណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

■ មូលដ្ឋាននៃមតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្ម ដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា។ ការទទួលខុសត្រូវរបស់យើងខ្ញុំដែលស្របតាមស្តង់ដារទាំងនោះត្រូវបានរៀបរាប់បន្ថែមទៀតនៅក្នុងកថាខណ្ឌស្តីពីការទទួលខុសត្រូវរបស់សវនករ សម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ដែលមាននៅក្នុងរបាយការណ៍របស់យើងខ្ញុំ ។ យើងខ្ញុំ មានភាពឯករាជ្យពីក្រុមហ៊ុនដោយស្របទៅ តាមតម្រូវការក្រមសីលធម៌វិជ្ជាជីវៈ ដែលពាក់ព័ន្ធនឹងសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ នៅក្នុង ព្រះរាជាណាចក្រកម្ពុជា ហើយយើងខ្ញុំបានបំពេញនូវទំនួលខុសត្រូវលើក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមតម្រូវការរបស់ស្តង់ដារទាំងនោះ ។

យើងខ្ញុំ ជឿជាក់ថាកត្តាស្តង់ដារសវនកម្ម ដែលយើងខ្ញុំប្រមូលបានមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋាន ក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ ។

I ព័ត៌មានផ្សេងៗ

អ្នកគ្រប់គ្រង មានភារៈទទួលខុសត្រូវលើព័ត៌មានផ្សេងៗ ។ ព័ត៌មានផ្សេងៗ ដែលបានទទួលត្រឹមកាលបរិច្ឆេទនៃ របាយការណ៍សវនកម្មនេះ គឺរបាយការណ៍របស់ក្រុមប្រឹក្សាភិបាលដែលបានបង្ហាញនៅទំព័រទី 1 ដល់ 6 និង របាយការណ៍ ប្រចាំឆ្នាំរបស់ក្រុមហ៊ុន ដែលរំពឹងថាជារូបរាងបន្ទាប់ពីកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ។

មតិសវនកម្មរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់លើព័ត៌មានផ្សេងៗឡើយ ហើយយើង ខ្ញុំមិនធ្វើការផ្តល់នូវអំណះអំណាងណាមួយទៅលើព័ត៌មាននេះទេ ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្ម របស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺត្រូវអាន ព័ត៌មានផ្សេងៗ ហើយពិចារណាថាតើព័ត៌មានផ្សេងៗនោះ មានភាពមិនស្របគ្នាជាសារវន្ត ជាមួយរបាយការណ៍ ហិរញ្ញវត្ថុ ឬការយល់ដឹងរបស់យើងខ្ញុំនៅក្នុងការធ្វើសវនកម្ម ឬមានបង្ហាញនូវកំហុសឆ្គងជាសារវន្ត ។

ប្រសិន បើការអានព័ត៌មានផ្សេងៗ ដែលបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ អាចឲ្យយើង ខ្ញុំសន្និដ្ឋានថា មានកំហុសឆ្គងជាសារវន្តកើតឡើង យើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង ។ យើងខ្ញុំ ពុំមានអ្វីដែលត្រូវរាយការណ៍ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗនេះទេ ។

I ការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រង និងអ្នកទទួលខុសត្រូវ លើអភិបាលកិច្ចនៃរបាយការណ៍ហិរញ្ញវត្ថុ

អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការរៀបចំ និងការបង្ហាញនូវភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ នេះ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធ នឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ហើយនិងទទួលខុសត្រូវលើ ប្រព័ន្ធត្រួតពិនិត្យ ផ្ទៃក្នុងដែលអ្នកគ្រប់គ្រងកំណត់ថាមានភាពចាំបាច់ សម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ឲ្យជឿជាក់ពីការ បង្ហាញខុសជាសារវន្ត ដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង ។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការវាយតម្លៃនូវលទ្ធភាព របស់ ក្រុមហ៊ុន ក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធនូវបញ្ហា ទាំងឡាយ ដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែ អ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជីផ្អាកដំណើរការក្រុមហ៊ុន ឬគ្មានជម្រើសសមរម្យ ដទៃទៀតក្រៅពីធ្វើបែប នេះ ។ អ្នកទទួលខុសត្រូវលើអភិបាលកិច្ច មានភារៈទទួលខុសត្រូវក្នុងការ ត្រួតពិនិត្យដំណើរការហិរញ្ញវត្ថុរបស់ ក្រុមហ៊ុន ។

I ការទទួលខុសត្រូវរបស់សវនករ សម្រាប់ការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ

គោលដៅរបស់យើងខ្ញុំ គឺផ្តល់នូវអំណះអំណាងសមហេតុផល ថារបាយការណ៍ហិរញ្ញវត្ថុទាំងមូលមិនមានការ បង្ហាញខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងផ្តល់នូវរបាយការណ៍របស់សវនករ ដែលរួម បញ្ចូលទាំង មតិសវនកម្មរបស់យើងខ្ញុំ ។ អំណះអំណាងសមហេតុផល គឺជាអំណះអំណាងមានកម្រិតខ្ពស់មួយ ប៉ុន្តែវាមិនអាចធានាថា គ្រប់ពេលនៃការធ្វើសវនកម្មដោយអនុលោម ទៅតាមស្តង់ដារសវនកម្មអន្តរជាតិ នៃកម្ពុជា អាចរកឃើញ នូវការបង្ហាញខុសជាសារវន្តដែលបានកើតឡើងនោះទេ ។ ការបង្ហាញខុសជាសារវន្តអាចកើតឡើង ដោយសារការក្លែងបន្លំ ឬកំហុសឆ្គង ហើយត្រូវបានចាត់ទុកថាជាសារវន្ត នៅពេលដែលការក្លែងបន្លំ ឬកំហុសឆ្គង តែមួយ ឬក៏រួមបញ្ចូលគ្នា មានផលប៉ះពាល់ដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ច របស់អ្នកប្រើប្រាស់ដោយយោងលើ របាយការណ៍ហិរញ្ញវត្ថុនេះ ។

ជាផ្នែកមួយនៃការធ្វើសវនកម្ម ដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវការ វិនិច្ឆ័យដែលប្រកបទៅដោយវិជ្ជាជីវៈ និងរក្សានូវមជ្ឈិមធម៌ក្នុងអំឡុងពេលសវនកម្ម។ យើងខ្ញុំក៏៖

- ធ្វើការកំណត់ និងវាយតម្លៃនូវហានិភ័យនៃការបង្ហាញខុសជាសារវន្ត លើរបាយការណ៍ហិរញ្ញវត្ថុ ដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងទទួលខុសត្រូវលើការរៀបចំ និងការអនុវត្តនូវនីតិវិធីសវនកម្ម ដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងប្រមូលនូវភស្តុតាងដែលមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ ។ ហានិភ័យដែលមិនអាច រកឃើញនូវការបង្ហាញខុសជាសារវន្តដែលកើតឡើង ដោយសារតែការក្លែងបន្លំ មានលក្ខណៈខ្ពស់ជាង ការបង្ហាញខុសកើតឡើងពីកំហុសឆ្គង ដោយសារតែការក្លែងបន្លំ អាចរួមបញ្ចូលទាំងការយុបយិតគ្នា ការលួចបន្លំ ការលុបចោលដោយចេតនា ការបកស្រាយមិនពិត ឬមិនអនុវត្តតាមនីតិវិធីគ្រប់គ្រងផ្ទៃក្នុង។
- ទទួលបាននូវការយល់ដឹងអំពីការគ្រប់គ្រងផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្ម ក្នុងគោលបំណង ដើម្បីរៀបចំ នូវនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ចេញមតិលើប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុងរបស់ក្រុមហ៊ុនឡើយ ។
- ការវាយតម្លៃលើភាពសមស្រប នៃគោលនយោបាយគណនេយ្យដែលក្រុមហ៊ុន បានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យសំខាន់ៗ ព្រមទាំងការលាតត្រដាងព័ត៌មានពាក់ព័ន្ធ ដែលបានធ្វើឡើងដោយអ្នកគ្រប់គ្រង ។
- ធ្វើការសន្និដ្ឋានលើភាពសមស្របនៃ ការប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យរបស់អ្នកគ្រប់គ្រងហើយដោយផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបាន ធ្វើការសន្និដ្ឋានថាភាពមិនច្បាស់លាស់ សារវន្តពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចធ្វើឲ្យមានមន្ទិលជាសារវន្តលើលទ្ធភាព របស់ក្រុមហ៊ុនដើម្បីបន្ត និរន្តរភាពអាជីវកម្ម។ ប្រសិនបើយើងខ្ញុំ ធ្វើការសន្និដ្ឋានថាមានអត្ថិភាព នៃភាពមិនប្រាកដប្រជាជាសារវន្ត យើងខ្ញុំចាំបាច់ត្រូវបញ្ចូលនៅក្នុងរបាយការណ៍របស់យើងខ្ញុំ ដើម្បីទាញចំណាប់អារម្មណ៍លើការលាតត្រដាង ព័ត៌មានពាក់ព័ន្ធ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាត ត្រដាងព័ត៌មានមានលក្ខណៈមិនគ្រប់គ្រាន់ យើងខ្ញុំ ចាំបាច់ត្រូវផ្តល់មតិសវនកម្មដែលមានបញ្ហា។ ការសន្និដ្ឋាន របស់យើងខ្ញុំ គឺផ្អែកតាមភស្តុតាងសវនកម្មដែលប្រមូលបានត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ យ៉ាងណាក៏ដោយព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានាពេលអនាគត អាចធ្វើឲ្យក្រុមហ៊ុន បញ្ឈប់និរន្តរភាពនៃអាជីវកម្ម ។
- វាយតម្លៃលើការបង្ហាញនៃទម្រង់ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុទាំងមូល ដែលរួមបញ្ចូលទាំងការលាតត្រដាងព័ត៌មាន និងវាយតម្លៃថាតើរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ពាក់ព័ន្ធក្នុងអត្ថន័យ ដែលអាចសម្រេចបាននូវការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដ៏ត្រឹមត្រូវ។ យើងខ្ញុំ ផ្តល់ព័ត៌មានជូនអ្នកទទួលខុសត្រូវលើអភិបាលកិច្ចស្តីពីបញ្ហាផ្សេងទៀត វិសាលភាព និងពេលវេលា ដែលបានគ្រោងទុកសម្រាប់ការធ្វើសវនកម្ម និងការរកឃើញបញ្ហា ជាសារវន្តផ្សេងទៀត ដែលមានរួមបញ្ចូលទាំងចំណុចខ្វះខាត នៃការគ្រប់គ្រងផ្ទៃក្នុងដែលបានរកឃើញក្នុងអំឡុងពេលធ្វើសវនកម្ម ។

កំណត់ត្រា: ក្រុមហ៊ុន ខេត្តវិបដ៏ ខេត្តបន្ទាយ ចំការ


គាន យុគឫទ
 Partner



ក្រុមហ៊ុនខេត្តវិបដ៏ ខេត្តបន្ទាយ ចំការ
ថ្ងៃទី 27 ខែ មេសា ឆ្នាំ 2018

■ ■ តារាងតុល្យការ

	កំណត់ សំគាល់	នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017		នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ		37,365	150,843	13,286	53,636
ប្រាក់បញ្ញើ និងប្រាក់តម្កល់					
នៅធនាគារជាតិ	5	146,215	590,270	50,044	202,028
ប្រាក់បញ្ញើនៅធនាគារ	6	144,380	582,862	794,408	3,207,025
ឥណទានផ្តល់ដល់					
អតិថិជន - សុទ្ធ	7	3,907,858	15,776,023	2,868,658	11,580,772
ទ្រព្យសកម្មផ្សេងៗ	8	152,848	617,047	89,947	363,116
ទ្រព្យ និងបរិក្ខារ	9	153,494	619,655	23,191	93,622
ទ្រព្យសកម្មអរូបី	10	3,668	14,808	5,720	23,092
ពន្ធពន្យារជាទ្រព្យសកម្ម	11	6,916	27,920	534	2,156
សរុបទ្រព្យសកម្ម		4,552,744	18,379,428	3,845,788	15,525,447
បំណុល និងមូលធន					
បំណុល					
ភាគលាភត្រូវបង់	12	54,452	219,823	-	-
បំណុលផ្សេងៗ	13	28,459	114,889	12,983	52,413
ពន្ធលើប្រាក់ចំណេញ	11	8,099	32,696	112,830	455,495
ប្រាក់កម្ចី	14	1,127,392	4,551,282	432,949	1,747,815
សរុបបំណុល		1,218,402	4,918,690	558,762	2,255,723
មូលធន					
ដើមទុន	15	2,915,766	11,770,947	1,000,000	4,037,000
បុព្វលាភភាគហ៊ុន		63,078	254,646	63,078	254,646
ដើមទុនផ្សេងៗ	16	190,000	767,030	2,105,766	8,500,977
ទុនបម្រុង	3(ទ)	6,901	27,859	5,909	23,855
ប្រាក់ចំណេញរក្សាទុក		158,597	640,256	112,273	453,246
សរុបមូលធន		3,334,342	13,460,738	3,287,026	13,269,724
សរុបបំណុល និងមូលធន		4,552,744	18,379,428	3,845,788	15,525,447

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

■ របាយការណ៍លទ្ធផល

	កំណត់ សំគាល់	ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017		សម្រាប់ការិយបរិច្ឆេទ ពីថ្ងៃទី 2 ខែ មីនា ឆ្នាំ 2016 (ថ្ងៃបង្កើតក្រុមហ៊ុន) ដល់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សំគាល់ 4)		(កំណត់សំគាល់ 4)	
ចំណូលពីការប្រាក់	17	757,290	3,057,180	554,395	2,238,093
ចំណាយលើការប្រាក់		(104,545)	(422,048)	(47,329)	(191,067)
ចំណូលពីការប្រាក់សុទ្ធ		652,745	2,635,132	507,066	2,047,026
ចំណូលកំរៃជើងសា		44,814	180,914	-	-
ចំណាយកំរៃជើងសា		(15,408)	(62,202)	-	-
ចំណូលពីកំរៃជើងសាសុទ្ធ		29,406	118,712	-	-
ចំណូលពីប្រតិបត្តិការផ្សេងៗ		7,156	28,889	2,374	9,584
ចំណេញពីប្រតិបត្តិការ		689,307	2,782,733	509,440	2,056,610
សំវិធានធនលើឥណទាន					
អាក្រក់និងជាប់សង្ស័យ	7	(33,115)	(133,685)	(16,489)	(66,566)
ចំណាយរដ្ឋបាលទូទៅ	18	(619,668)	(2,501,600)	(345,891)	(1,396,362)
ចំណេញមុនដកពន្ធ		36,524	147,448	147,060	593,682
អត្ថប្រយោជន៍/(ចំណាយ)ពន្ធលើ ប្រាក់ចំណេញ	11	65,244	263,390	(28,878)	(116,580)
ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ		101,768	410,838	118,182	477,102

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

■ របាយការណ៍ស្តីពីបម្រែបម្រួលមូលធន

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៧

	ដើមទុន ដុល្លារអាមេរិក	បុព្វលាភដើមទុន ដុល្លារអាមេរិក	ដើមទុនផ្សេងៗ ដុល្លារអាមេរិក	ទុនបម្រុង ដុល្លារអាមេរិក	ចំណេញរក្សាទុក ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នាថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៧	1,000,000	63,078	2,105,766	5,909	112,273	3,287,026
ការផ្ទេរ	1,915,766	-	(1,915,766)	992	(992)	-
ការបែងចែកភាគលាភ (កំណត់សំគាល់ 12)	-	-	-	-	(54,452)	(54,452)
ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	-	-	-	101,768	101,768
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៧	2,915,766	63,078	190,000	6,901	158,597	3,334,342
(សមមូលជាពាន់រៀល) (កំណត់សំគាល់ 4)	11,770,947	254,646	767,030	27,859	640,256	13,460,738

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

■ ■ របាយការណ៍ស្តីពីបម្រែបម្រួលមូលធន (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៧

	ដើមទុន ដុល្លារអាមេរិក	បុព្វលាភដើមទុន ដុល្លារអាមេរិក	ដើមទុនផ្សេងៗ ដុល្លារអាមេរិក	ទុនបម្រុង តាមច្បាប់ ដុល្លារអាមេរិក	ចំណេញរក្សាទុក ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នាថ្ងៃទី ២ ខែ មីនា ឆ្នាំ ២០១៦ (ថ្ងៃបង្កើតក្រុមហ៊ុន)	-	-	-	-	-	-
ការកត់បញ្ចូលលើកដំបូង	1,000,000	65,122	2,081,441	-	-	3,146,563
ដើមទុនបន្ថែមក្នុងការិយបរិច្ឆេទ	-	1,982	40,429	-	-	42,411
ដើមទុនដកចេញ	-	(4,026)	(16,104)	-	-	(20,130)
ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	-	-	-	118,182	118,182
ការផ្ទេរ	-	-	-	5,909	(5,909)	-
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦	1,000,000	63,078	2,105,766	5,909	112,273	3,287,026
(សមមូលជាពាន់រៀល) (កំណត់សំគាល់ ៤)	4,037,000	254,646	8,500,977	23,855	453,246	13,269,724

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

■ ■ របាយការណ៍លំហូរទឹកប្រាក់

របាយការណ៍លំហូរទឹកប្រាក់			សម្រាប់ការិយបរិច្ឆេទ ពីថ្ងៃទី 2 ខែ មីនា ឆ្នាំ 2016 (ថ្ងៃបង្កើតក្រុមហ៊ុន) ដល់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016	
	កំណត់ សំគាល់	ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017 ដុល្លារអាមេរិក ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក ពាន់រៀល (កំណត់សំគាល់ 4)	
លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ				
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុង				
សកម្មភាពប្រតិបត្តិការ	19	(1,056,020)	(4,263,153)	(2,703,119) (10,912,490)
លំហូរទឹកប្រាក់ពីសកម្មភាពវិនិយោគ				
ការទិញទ្រព្យ និងបរិក្ខារ		(168,201)	(679,027)	(33,506) (135,264)
ការទិញទ្រព្យសកម្មអរូបី		-	-	(7,430) (29,995)
ប្រាក់បញ្ញើតម្កល់តាមច្បាប់		(95,788)	(386,696)	(50,000) (201,850)
(ដក)/ដាក់ប្រាក់បញ្ញើនៅធនាគារ		300,000	1,211,100	(300,000) (1,211,100)
សាច់ប្រាក់សុទ្ធទទួលបានពី/(ប្រើប្រាស់ក្នុង)	សកម្មភាពវិនិយោគ	36,011	145,377	(390,936) (1,578,209)
លំហូរទឹកប្រាក់ពីសកម្មភាពហិរញ្ញប្បទាន				
សាច់ប្រាក់ទទួលបានពីកម្ចី		2,098,147	8,470,219	649,945 2,623,828
ការទូទាត់ប្រាក់កម្ចី		(1,403,704)	(5,666,753)	(216,996) (876,013)
ដើមទុនបានបង់		-	-	1,000,000 4,037,000
ដើមទុនផ្សេងៗ		-	-	2,105,766 8,500,977
បុព្វលាភភាគហ៊ុន		-	-	63,078 254,646
សាច់ប្រាក់សុទ្ធទទួលបានពី	សកម្មភាពហិរញ្ញប្បទាន	694,443	2,803,466	3,601,793 14,540,438
ការ(ថយចុះ)/រកើនឡើងសុទ្ធនូវ				
សាច់ប្រាក់ និងសាច់ប្រាក់សមមូល		(325,566)	(1,314,310)	507,738 2,049,739
សាច់ប្រាក់ និងសាច់ប្រាក់សមមូល				
នាដើមការិយបរិច្ឆេទ		507,738	2,049,739	- -
សាច់ប្រាក់ និងសាច់ប្រាក់សមមូល				
នាចុងការិយបរិច្ឆេទ	20	182,172	735,429	507,738 2,049,739

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

■ ■ របាយការណ៍លំហូរទឹកប្រាក់ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៧

ប្រតិបត្តិការមិនមែនជាសាច់ប្រាក់សំខាន់ៗ

ក្នុងការិយបរិច្ឆេទ មានប្រតិបត្តិការមិនមែនសាច់ប្រាក់សំខាន់ៗ ដូចខាងក្រោម៖

	ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៧ ដុល្លារអាមេរិក ពាន់រៀល (កំណត់សំគាល់ ៤)		សម្រាប់ការិយបរិច្ឆេទ ពីថ្ងៃទី ២ ខែ មីនា ឆ្នាំ ២០១៦ (ថ្ងៃបង្កើតក្រុមហ៊ុន) ដល់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦ ដុល្លារអាមេរិក ពាន់រៀល (កំណត់សំគាល់ ៤)	
បង្កើនភាគហ៊ុនតាមរយៈ				
ការផ្ទេរពីដើមទុនផ្សេងៗ	1,915,766	7,733,947	-	-
បង្កើនទុនបម្រុងតាមរយៈការផ្ទេរពី				
ចំណេញរក្សាទុក	992	4,004	-	-
ភាគលាភបានបែងចែកតែមិនទាន់ទូទាត់	54,452	219,823	-	-

■ ■ ទំនាក់ទំនង



១. ការិយាល័យកណ្តាល

អាសយដ្ឋាន : អាគារលេខ ១៣២ ផ្លូវ ១៩៣ កែង ៣៨៨ សង្កាត់ទួលស្វាយព្រៃទី១

ខណ្ឌចំការមន រាជធានីភ្នំពេញ។

អ៊ីមែល : pnbranch@prasethpheapfinance.com

ទូរស័ព្ទ : +៨៥៥ ២៣ ៩៥៥ ៥៥៦

គេហទំព័រ : www.prasethpheapfinance.com

២. សាខាភ្នំពេញ

អាសយដ្ឋាន : អាគារលេខ ១៣២ ផ្លូវ ១៩៣ កែង ៣៨៨ សង្កាត់ទួលស្វាយព្រៃទី១

ខណ្ឌចំការមន រាជធានីភ្នំពេញ។

អ៊ីមែល : pnbranch@prasethpheapfinance.com

ទូរស័ព្ទ : +៨៥៥ ២៣ ៩៥៥ ៥៥៦

គេហទំព័រ : www.prasethpheapfinance.com

៣. សាខាបាទី



ផ្លូវជាតិលេខ ២ ភូមិសីហា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។
អ៊ីមែល : btibranch@prasethpheapfinance.com
ទូរស័ព្ទ : +៨៥៥ ៣២ ៩០០ ៣៣៣
គេហទំព័រ : www.prasethpheapfinance.com

៤. សាខាកំពង់ស្ពឺ

ផ្លូវជាតិលេខ ៤ ភូមិអង្គសេរី សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

អ៊ីមែល : kpsbranch@prasethpheapfinance.com

ទូរស័ព្ទ : +៨៥៥ ២៥ ៩៧០ ០០០

គេហទំព័រ : www.prasethpheapfinance.com



៥. សាខាជើងព្រៃ




ផ្លូវជាតិលេខ ៦ ភូមិតាសែន ឃុំសូទិញ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

អ៊ីមែល : chpbranch@prasethpheapfinance.com

ទូរស័ព្ទ : +៨៥៥ ៤២ ៩០០ ៣៣៣

គេហទំព័រ : www.prasethpheapfinance.com



ប្រសិទ្ធភាពហ្វាយនែន
Prasethpheap Finance

ការិយាល័យកណ្តាល

អាសយដ្ឋាន : អាគារលេខ ១៣២ ផ្លូវ ១៩៣ កែង ៣៨៨ សង្កាត់ទួលស្វាយព្រៃទី១

ខណ្ឌចំការមន រាជធានីភ្នំពេញ។

អ៊ីមែល : info@prasethpheapfinance.com

ទូរស័ព្ទ : +៨៥៥ ២៣ ៩៥៥ ៥៥៦

គេហទំព័រ : www.prasethpheapfinance.com